

កាលបរិច្ឆេទប្រជុំការដើម៖

ថ្ងៃទី 16 សីហា ឆ្នាំ 1996

ឯកភាពយល់ព្រមដោយ៖

កាលបរិច្ឆេទពិនិត្យកែសម្រួលឡើងវិញចុងក្រោយប

ដ្ឋាន៖

ថ្ងៃទី 1 ខែតុលា ឆ្នាំ 2019

Christine Rawnsley

អនុប្រធានសេវាកម្មហិរញ្ញវត្ថុអ្នកដ៏

Frank Byrne

អនុប្រធានហិរញ្ញវត្ថុ TMH/RIH

Laurie Miller

អនុប្រធានហិរញ្ញវត្ថុ LPG

គោលបំណងនៃគោលនយោបាយជំនួយហិរញ្ញវត្ថុរបស់ Lifespan៖

បេសកកម្មរបស់ Lifespan គឺដើម្បីផ្តល់ជូនសុខភាពប្រកបដោយការយកចិត្តទុកដាក់។ នៅក្នុងការធ្វើឲ្យជឿនលឿនទៅមុខនៃបេសកកម្មនេះ គោលនយោបាយជំនួយហិរញ្ញវត្ថុ (FAP) របស់ Lifespan ផ្តល់ជូនដល់អ្នកជំងឺដែលមានសិទ្ធិទទួលបាននូវការថែទាំវេជ្ជសាស្ត្រដែលមានការបញ្ចុះតម្លៃមួយភាគ ឬទាំងស្រុង។ ការថែទាំដែលមានសិទ្ធិទទួលបានរួមមាន តែមិនកំណត់ត្រឹមតែការថែទាំដែលត្រូវបានកំណត់និយមន័យថាជាការសង្គ្រោះបន្ទាន់ និងសេវាកម្មថែទាំសុខភាពដែលមានលក្ខណៈចាំបាច់ផ្នែកវេជ្ជសាស្ត្រដទៃទៀតដែលត្រូវបានផ្តល់ជូនដោយសម្ព័ន្ធសាខារបស់ Lifespan នោះឡើយ។ សម្ព័ន្ធសាខារបស់ Lifespan រួមមានមន្ទីរពេទ្យ Emma Pendleton Bradley Hospital ក្រុមហ៊ុនសាជីវកម្ម Lifespan Physician Group, Inc., មន្ទីរពេទ្យ Newport Hospital មន្ទីរពេទ្យ Rhode Island Hospital (រួមបញ្ចូលទាំងមន្ទីរពេទ្យកុមារ Hasbro) និងមន្ទីរពេទ្យ Miriam Hospital ដែលត្រូវបាននិយាយសំដៅជាមួយចាប់ពីពេលនេះតទៅថាជា Lifespan។ សេវាកម្មថែទាំសង្គ្រោះបន្ទាន់ត្រូវបានផ្តល់ជូនដល់អ្នកជំងឺទាំងអស់ដែលមានវត្តមានទៅកាន់ផ្នែកសង្គ្រោះបន្ទាន់របស់ Lifespan មិនថាអ្នកជំងឺមានសញ្ញាណ មានស្ថានភាពអន្តោប្រវេសន៍ ឬសមត្ថភាពក្នុងការបង់ប្រាក់យ៉ាងម៉េចនោះឡើយ។ ជំនួយហិរញ្ញវត្ថុមិនមែនជាគ្រឿងជំនួសឲ្យទំនួលខុសត្រូវផ្ទាល់ខ្លួននោះទេ។ អ្នកជំងឺដែលស្វែងរកជំនួយហិរញ្ញវត្ថុត្រូវតែដាក់ពាក្យសុំជំនួយ ហើយត្រូវបានពិនិត្យថាមានសហការជាមួយគោលនយោបាយ និងនីតិវិធីរបស់ Lifespan នៅក្នុងការទទួលបានជំនួយបែបនោះ។ អ្នកដាក់ពាក្យសុំដែលមានសមត្ថភាពផ្នែកហិរញ្ញវត្ថុក្នុងការទិញការធានារ៉ាប់រងសុខភាពនឹងត្រូវបានផ្តល់ជូននូវព័ត៌មានទាក់ទងនឹងជម្រើសធានារ៉ាប់រងដែលមាន ហើយត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យសុំ។ អ្នកដាក់ពាក្យសុំដែលអាចនឹងមានសិទ្ធិទទួលបានកម្មវិធីថែទាំសុខភាពដែលឧបត្ថម្ភដោយរដ្ឋាភិបាល ដូចជាកម្មវិធី Medicaid នឹងត្រូវបានគេតម្រូវឲ្យដាក់ពាក្យសុំកម្មវិធីបែបនោះជាមធ្យោបាយនៃការបង់ថ្លៃវិក្កយបត្រមន្ទីរពេទ្យរបស់ពួកគេ។ ព័ត៌មានលម្អិតស្តីពីគោលនយោបាយ និងដំណើរការដាក់ពាក្យសុំត្រូវបានសង្ខេបនៅក្នុងទីនេះ។

សទ្ទានុក្រម

សម្រាប់គោលបំណងនៃ FAP និយមន័យដូចតទៅនេះនឹងយកមកអនុវត្ត៖

- **"501(r)"** មានន័យថាផ្នែក 501(r) នៃក្រមប្រាក់ចំណូលផ្ទៃក្នុង និងបទបញ្ញត្តិដែលត្រូវបានប្រកាសឲ្យប្រើប្រាស់នៅក្រោមក្រមនោះ។
- **"ចំនួនទឹកប្រាក់ដែលជាទូទៅត្រូវបានចេញវិក្កយបត្រគិតថ្លៃ"** ឬ **"AGB"** មានន័យថា ទាក់ទងនឹងការថែទាំសង្គ្រោះបន្ទាន់ ឬការថែទាំដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រដទៃទៀត ចំនួនទឹកប្រាក់ដែលតាមធម្មតាត្រូវបានគេចេញវិក្កយបត្រគិតថ្លៃចំពោះបុគ្គលដែលមានក្រុមហ៊ុនធានារ៉ាប់រងរ៉ាប់រងទៅលើការថែទាំបែបនោះ។
- **"សហគមន៍"** មានន័យថា តំបន់សេវាកម្មសម្រាប់គ្រប់មន្ទីរពេទ្យ និងមន្ទីរព្យាបាល Lifespan ទាំងអស់ដែលស្ថិតនៅទូទាំងរដ្ឋ Rhode Island និងរដ្ឋ Massachusetts។
- **"ក្រុមទាក់ទងនឹងធាតុវិនិច្ឆ័យ (DRGs)"** ប្រព័ន្ធបង់ថ្លៃទូទាត់ដែលត្រូវបានបង្កើតឡើងនៅក្រោមកម្មវិធី Medicare ដែលនៅក្នុងនោះតម្លៃប្រតិបត្តិការនៃការចូលសម្រាកបែបពិគ្រោះជំងឺក្នុងនៃមន្ទីរពេទ្យថែទាំជំងឺស្រួចស្រាវត្រូវបានចាត់ប្រភេទឲ្យទៅជាក្រុមដែលមានលក្ខណៈតែមួយគ្នានិរន្តរ៍។ DRG នីមួយៗមានទម្ងន់នៃការបង់ថ្លៃទូទាត់ដែលត្រូវបានចាត់តាំងសម្រាប់វាដោយផ្អែកទៅលើធនធានមធ្យមភាគដែលត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលអ្នកជំងឺនៃកម្មវិធី Medicare នៅក្នុង DRG នោះ។
- **"ការថែទាំដែលត្រូវបានបញ្ចុះតម្លៃ"** មានន័យថា ការបញ្ចុះតម្លៃមួយផ្នែកចេញពីចំនួនទឹកប្រាក់ដែលត្រូវបានជំពាក់ដោយអ្នកជំងឺដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្រោម FAP។
- **"ការថែទាំសង្គ្រោះបន្ទាន់"** មានន័យថា ស្ថានភាពវេជ្ជសាស្ត្រដែលបង្ហាញចេញខ្លួនវាមកដោយធាតុសញ្ញាស្រួចស្រាវនៃភាពធ្ងន់ធ្ងរគ្រប់គ្រាន់ រហូតដល់ថ្នាក់ថាអវត្តមាននៃការយកចិត្តទុកដាក់វេជ្ជសាស្ត្រភ្លាមៗអាចនឹងត្រូវបានគេរំពឹងទុកយ៉ាងសមហេតុផលថានឹងនាំមកនូវការដាក់សុខភាពនៃបុគ្គលម្នាក់នោះនៅក្នុងមហន្តរាយធ្ងន់ធ្ងរ ការចុះថយទុរទ្រោមចំពោះមុខងាររាងកាយ ឬប្រតិបត្តិមុខងារធ្ងន់ធ្ងរនៃសរីរាង្គ ឬផ្នែករាងកាយណាមួយ ឬដាក់សុខភាពរបស់បុគ្គលម្នាក់នោះឲ្យស្ថិតនៅក្នុងមហន្តរាយធ្ងន់ធ្ងរ។
- **"ការដាក់ពាក្យសុំគោលនយោបាយជំនួយហិរញ្ញវត្ថុ ("FAP")** មានន័យថា ព័ត៌មាន និងឯកសារដែលអមមកជាមួយដែលអ្នកជំងឺដាក់បញ្ជូន ដើម្បីដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុនៅក្រោម FAP របស់ Lifespan។ Lifespan អាចនឹងទទួលបានព័ត៌មានពីអ្នកជំងឺជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់ (ឬបន្ទាប់ពីការប្រជុំផ្ទាល់មាត់នៃអ្វីៗទាំងពីរនេះ)។
- **"តារាងកម្រិតភាពត្រូវបានសហព័ន្ធ (FPL)"** តារាងនៅក្នុងកម្មវិធី Lifechart របស់ Lifespan ដែលជួយនៅក្នុងការកំណត់ថាតើ អ្នកជំងឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនួយហិរញ្ញវត្ថុដែរឬទេ ដោយផ្អែកលើមធ្យោបាយហិរញ្ញវត្ថុរបស់ពួកគេ នៅពេលប្រៀបធៀបទៅនឹងគោលការណ៍ណែនាំភាពត្រូវបានសហព័ន្ធ។
- **"ការគិតថ្លៃដុល"** ចំនួនទឹកប្រាក់ដែលត្រូវបានរាយនាមនៅលើតារាងរាយបរិយាយការគិតថ្លៃនៃមន្ទីរស្ថាប័នមន្ទីរពេទ្យរបស់ Lifespan សម្រាប់សេវាកម្មដែលមានសិទ្ធិទទួលបាននៅក្រោម FAP។ របាយការណ៍វិក្កយបត្រគិតថ្លៃដែលត្រូវបានចេញដោយមន្ទីរពេទ្យ Lifespan សម្រាប់ការថែទាំដែលត្រូវបានធានារ៉ាប់រងនៅក្រោម FAP អាចនឹងថ្លែងរៀបរាប់នូវការគិតថ្លៃដុលសម្រាប់ការថែទាំបែបនោះ ហើយអនុវត្តប្រាក់ឧបត្ថម្ភ ការបញ្ចុះតម្លៃ ឬការកាត់យកតាមកិច្ចសន្យាទៅលើការគិតថ្លៃដុល ឲ្យតែជាទឹកប្រាក់ពិតប្រាកដដែលបុគ្គលម្នាក់នោះទទួលខុសត្រូវដោយផ្ទាល់ខ្លួនក្នុងការបង់ថ្លៃទូទាត់តិចជាងការគិតយកថ្លៃដុលសម្រាប់ករណីបែបនោះ។
- **"ប្រាក់ចំណូល"** រួមមានប្រាក់លម្អ ប្រាក់ខែ ប្រាក់ចំណូលរកស៊ីដោយខ្លួនឯង ប្រាក់សំណងសម្រាប់ភាពអត់មានការងារធ្វើ ប្រាក់សំណងគ្រោះថ្នាក់ក្នុងការងារ ការបង់ថ្លៃទូទាត់មកពីរបបសន្តិសុខសង្គម ជំនួយសាធារណៈ អត្ថប្រយោជន៍អតីតយុទ្ធជន ជំនួយគាំពារកូន ប្រាក់អាហារកិច្ច ជំនួយផ្នែកអប់រំ អត្ថប្រយោជន៍របស់ជនរងគ្រោះរួចផុតពីគ្រោះថ្នាក់ ប្រាក់សោធននិវត្តន៍ ប្រាក់ចំណូលបានពីការចូលនិវត្តន៍ ការធានារ៉ាប់រងធម្មតា និងការបង់ថ្លៃទូទាត់ប្រាក់បំណាច់ប្រចាំឆ្នាំ ប្រាក់ចំណូលមកពីអចលនទ្រព្យ និងសង្គមធនថ្លៃឈ្នួលផ្ទាល់ដែលបានទទួល ការប្រាក់/ប្រាក់ភាគលាភ និងប្រាក់ចំណូលមកពីប្រភពផ្សេងៗដទៃទៀត។
- **"LifeChart"** ប្រព័ន្ធឯកសារកំណត់ត្រាព័ត៌មានសុខភាពអឡិចត្រូនិចដែលមានលក្ខណៈផ្តុំបញ្ចូលគ្នារបស់ Lifespan។
- **"ទ្រព្យសកម្មដែលអាចប្តូរជាប្រាក់ដោយងាយ"** មានន័យថា ជាទ្រព្យសកម្មដែលអាចត្រូវបានបំប្លែងឲ្យទៅជាសាច់ប្រាក់នៅក្នុងរយៈពេលដ៏ខ្លី ដោយមានការបាត់បង់តម្លៃតិចតួច ឬគ្មានបាត់បង់តម្លៃ។ ឧទាហរណ៍រួមមាន៖ គណនីចរន្ត គណនីសន្សំ គោលនយោបាយធានារ៉ាប់រង (តម្លៃសាច់ប្រាក់) ភាគហ៊ុន គណនីបញ្ញើប្រាក់មានកាលកំណត់ គណនីមូលនិធិសង្គមធន និង 401K's/IRA's (ត្រូវតែឈានដល់អាយុចូលនិវត្តន៍អប្បបរមា ដើម្បីត្រូវបានចាត់ទុកថាមានលក្ខណៈអាចប្តូរជាប្រាក់បានដោយងាយស្រួល)។
- **"កម្មវិធីជំនួយវេជ្ជសាស្ត្រ"** កម្មវិធីសហព័ន្ធ និងរដ្ឋរួមគ្នាដែលជួយជាមួយនឹងតម្លៃវេជ្ជសាស្ត្រសម្រាប់បុគ្គលដែលមានប្រាក់ចំណូល និងធនធានមានកម្រិត។

- **"ការថែទាំដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រ"** ត្រូវបានឲ្យនិយមន័យនៅក្នុងសៀវភៅណែនាំដែលយកជាសម្គាល់របស់អ្នកផ្តល់សេវាកម្មក្នុងកម្មវិធី Medicaid នៃរដ្ឋ Rhode Island ថាជាសេវាកម្មវេជ្ជសាស្ត្រ សហស្សវត្ស ឬសេវាកម្មដទៃទៀតដែលត្រូវការសម្រាប់ការបង្ការ ការធ្វើរោគវិនិច្ឆ័យ ព្យាបាលឲ្យជាដាច់ ឬព្យាបាលស្ថានភាពដែលទាក់ទងនឹងសុខភាពរួមមានសេវាកម្មបែបនោះ ដែលចាំបាច់ ដើម្បីបង្ការការផ្លាស់ប្តូរដែលមានលក្ខណៈថយចុះនៅក្នុងស្ថានភាពសុខភាពវេជ្ជសាស្ត្រ ឬសុខភាពផ្លូវចិត្ត។
- **"អ្នកជំងឺ"** មានន័យថាមនុស្សទាំងឡាយដែលទទួលបានការថែទាំវេជ្ជសាស្ត្រដែលមានសិទ្ធិទទួលបានពីមន្ទីរពេទ្យ Lifespan។
- **"អ្នកស្វែងរកការថែទាំវេជ្ជសាស្ត្ររបស់អ្នកជំងឺ (PFA)/អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុអ្នកជំងឺ (PFC)"** និយោជិត Lifespan ដែលជួយអ្នកជំងឺដែលបង់ថ្លៃដោយខ្លួនឯងជាមួយនឹងដំណើរការយល់ដឹង ហើយដាក់ពាក្យសុំជម្រើសការធានារ៉ាប់រងវេជ្ជសាស្ត្រ ឬជំនួយហិរញ្ញវត្ថុ។
- **"អ្នកជំងឺដែលត្រូវបានធានារ៉ាប់រងមិនគ្រប់គ្រាន់"** មានន័យថាអ្នកជំងឺដែលមានការធានារ៉ាប់រងឯកជន ឬសាធារណៈ តែដែលជាប់មានថ្លៃវេជ្ជសាស្ត្រខ្ពស់ទាក់ទងនឹងប្រាក់ចំណូលគ្រួសាររបស់អ្នកជំងឺ និងដែលមិនមានសិទ្ធិទទួលបានកម្មវិធីអត្រាតម្លៃដែលមានភាពបត់បែនកម្មវិធីរដ្ឋាភិបាល ឬអ្នកបង់ថ្លៃដទៃទៀត រួមមានការទទួលខុសត្រូវរបស់ភាគីទីបី។ ប្រាក់ចំណូលគ្រួសាររបស់អ្នកជំងឺដែលត្រូវបានធានារ៉ាប់រងមិនគ្រប់គ្រាន់មិនលើសហួស 350% នៃ FPL ហើយអ្នកជំងឺបានជាប់ថ្លៃវេជ្ជសាស្ត្រចេញពីហោប៉ៅខ្លួនប្រចាំឆ្នាំដែលលើសហួស 10% នៃប្រាក់ចំណូលគ្រួសាររបស់អ្នកជំងឺនៅក្នុង 12 ខែមុន។ ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនួយហិរញ្ញវត្ថុក្នុងនាមជាអ្នកជំងឺដែលត្រូវបានធានារ៉ាប់រងមិនគ្រប់គ្រាន់ Lifespan តម្រូវឲ្យទាញយកកម្មវិធី ឬក្រុមគ្រួសារនីមួយៗបំពេញការដាក់ពាក្យសុំ FAP លាក់ការសម្ងាត់ និងឲ្យផ្តល់ឯកសារនៃថ្លៃវេជ្ជសាស្ត្រចេញពីហោប៉ៅទាំងអស់ដែលជាប់នៅក្នុងរយៈពេល 12 ខែមុន។
- **"អ្នកជំងឺដែលមិនត្រូវបានធានារ៉ាប់រង"** មានន័យថា បុគ្គលដែលមិនត្រូវបានធានារ៉ាប់រង មិនមានការធានារ៉ាប់រងភាគីទីបីដោយក្រុមហ៊ុនធានារ៉ាប់រងពាណិជ្ជកម្មភាគីទីបី គម្រោង ERISA កម្មវិធីថែទាំសុខភាពរបស់សហព័ន្ធ (រួមមានដោយគ្មានការកម្រិតដែនកំណត់ កម្មវិធី Medicare, Medicaid, Rite Care និង Tricare) សំណងគ្រោះថ្នាក់ក្នុងការងារ ឬជំនួយភាគីទីបីដទៃទៀត ដើម្បីរ៉ាប់រងមួយភាគ ឬទាំងស្រុងទៅលើតម្លៃនៃការថែទាំ រួមមានការទាញយកសំណងប្រឆាំងនឹងភាគីទីបីដែលត្រូវបានរ៉ាប់រងដោយការធានារ៉ាប់រងដែលត្រូវបានជំនួសដោយ Lifespan តែលុះត្រាតែការបង់ថ្លៃទូទាត់ត្រូវបានធ្វើឡើងពិតប្រាកដដោយក្រុមហ៊ុនធានារ៉ាប់រងបែបនោះតែប៉ុណ្ណោះ។

1. **អ្នកជំងឺដែលមានសិទ្ធិទទួលបាន៖** ភាពមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុនឹងត្រូវបានពិចារណាសម្រាប់បុគ្គលដែលមិនត្រូវបានធានារ៉ាប់រង មានការធានារ៉ាប់រងស្ទើរ មិនមានសិទ្ធិទទួលបានកម្មវិធីអត្ថប្រយោជន៍ថែទាំសុខភាពរបស់រដ្ឋាភិបាលណាមួយ និងដែលមិនអាចបង់ថ្លៃសម្រាប់ការថែទាំរបស់ពួកគេ ផ្អែកលើការកំណត់ទៅលើតម្រូវការហិរញ្ញវត្ថុដោយស្របទៅនឹង FAP របស់ Lifespan។ ការផ្តល់ជំនួយហិរញ្ញវត្ថុ គឺផ្អែកទៅលើការវាយតម្លៃអំពីតម្រូវការហិរញ្ញវត្ថុរបស់បុគ្គល ហើយនឹងមិនពិចារណាកត្តាជីវិតរស់ជាសក្តានុពលណាមួយ ដូចជាអាយុ ខ្សែស្រឡាយបុព្វបុរស ភេទ អត្តសញ្ញាណភេទ ពូជសាសន៍ ពណ៌សម្បុរ ដើមកំណើតជាតិសាសន៍ ទំនោរផ្លូវភេទ ស្ថានភាពអាពាហ៍ពិពាហ៍ ស្ថានភាពសង្គម ឬអន្តោប្រវេសន៍ ឬការកាន់សាសនា ឬ នៅលើមូលដ្ឋានដទៃទៀតណាមួយដូចដែលត្រូវបានហាមឃាត់ដោយច្បាប់សហព័ន្ធ រដ្ឋ ឬមូលដ្ឋាននោះឡើយ។

2. **ការគណនាការបញ្ចុះតម្លៃ៖** អ្នកជំងឺដែលមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុនៅក្រោម FAP នឹងមិនត្រូវបានគេចេញវិក្កយបត្រគិតថ្លៃលើសពី "ចំនួនដែលត្រូវបានចេញវិក្កយបត្រគិតថ្លៃតាមធម្មតា" (AGB) នោះឡើយ។ Lifespan ប្រើប្រាស់វិធីសាស្ត្រប្រមើលមើលទៅអនាគតនៅក្នុងការកំណត់ AGB ដែលត្រូវបានកំណត់និយមន័យដោយក្រុមប្រាក់ចំណូលផ្ទៃក្នុង ផ្នែកទី 501(r) ជាចំនួនដែលកម្មវិធី Medicare ឬ Medicaid នឹងសងមន្ទីរពេទ្យសម្រាប់ការថែទាំដែលត្រូវបានគេចេញវិក្កយបត្រគិតថ្លៃ (រួមមានទាំងចំនួនទឹកប្រាក់ដែលនឹងត្រូវបានសងដោយកម្មវិធី Medicare ឬ Medicaid និងចំនួនទឹកប្រាក់ដែលអ្នកទទួលបានអត្ថប្រយោជន៍នឹងទទួលខុសត្រូវផ្ទាល់ខ្លួនក្នុងការបង់ថ្លៃទូទាត់នៅក្នុងទម្រង់ជាសហបង់ថ្លៃ សហធានារ៉ាប់រង និងទឹកប្រាក់បន្ទុកសាមីជន) ប្រសិនបើអ្នកជំងឺជាអ្នកទទួលបានអត្ថប្រយោជន៍របស់កម្មវិធីគិតថ្លៃសម្រាប់សេវាកម្មរបស់កម្មវិធី Medicare ឬកម្មវិធី Medicaid។ ការគណនា AGB ជាក់លាក់សម្រាប់មន្ទីរពេទ្យ Lifespan នីមួយៗដែលត្រូវបានធានារ៉ាប់រងនៅក្រោម FAP ត្រូវបានរាយនាមដូចតទៅនេះ៖

- **AGB របស់មន្ទីរពេទ្យ Emma Pendleton Bradley Hospital (EPBH)** - ចំនួនទឹកប្រាក់ដែលកម្មវិធី Medicaid នឹងសង EPBH សម្រាប់ការថែទាំដែលត្រូវបានចេញវិក្កយបត្រគិតថ្លៃ (រួមមានទាំងចំនួនដែលនឹងត្រូវបានសងដោយកម្មវិធី Medicaid និងចំនួនដែលអ្នកទទួលបានអត្ថប្រយោជន៍នឹងទទួលខុសត្រូវដោយផ្ទាល់ខ្លួនក្នុងការបង់ថ្លៃនៅក្នុងទម្រង់ជាសហបង់ថ្លៃ សហធានារ៉ាប់រង និងថ្លៃបន្ទុកសាមីជន) ប្រសិនបើអ្នកជំងឺជាអ្នកទទួលបានអត្ថប្រយោជន៍កម្មវិធី Medicaid។ ផ្អែកលើការគណនានេះ EPBH បានកំណត់ការចុះតម្លៃដោយស្វ័យប្រវត្តិចំនួន 56% ទៅលើទាំងការគិតថ្លៃដែលសម្រាប់ការពិគ្រោះជំងឺក្រៅ និងការពិគ្រោះជំងឺក្នុងក្នុងអំឡុងពេលដែលចាប់ពីថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2019 សម្រាប់អ្នកជំងឺដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ FAP របស់ EPBH ។
- **AGB របស់សាធារណៈ Lifespan Physician Group, Inc. (LPG)** - ចំនួនទឹកប្រាក់ដែលកម្មវិធី Medicare នឹងសង LPG សម្រាប់ការថែទាំដែលត្រូវបានចេញវិក្កយបត្រគិតថ្លៃ (រួមមានទាំងចំនួនដែលនឹងត្រូវបានសងដោយកម្មវិធី Medicare និងចំនួនដែលអ្នកទទួលបានអត្ថប្រយោជន៍នឹងទទួលខុសត្រូវដោយផ្ទាល់ខ្លួនក្នុងការបង់ថ្លៃនៅក្នុងទម្រង់ជាសហបង់ថ្លៃ សហធានារ៉ាប់រង និងថ្លៃបន្ទុកសាមីជន) ប្រសិនបើអ្នកជំងឺជាអ្នកទទួលបានអត្ថប្រយោជន៍កម្មវិធី Medicare។

ត្រូវដោយផ្ទាល់ខ្លួនក្នុងការបង់ថ្លៃនៅក្នុងទម្រង់ជាសហបង់ថ្លៃ សហធានារ៉ាប់រង និងថ្លៃបន្ទុកសាមីជន) ប្រសិនបើអ្នកជំងឺជាអ្នកទទួលបានអត្ថប្រយោជន៍ពីសេវាកម្មបង់ថ្លៃសម្រាប់សេវាកម្មរបស់កម្មវិធី Medicare។ ផ្អែកលើការគណនានេះ LPG បានកំណត់ការបញ្ចុះតម្លៃដោយស្វ័យប្រវត្តិចំនួន 69% ទៅលើការគិតថ្លៃដុលនៅក្នុងអំឡុងពេលឆ្នាំសារពើពន្ធដែលចាប់នៅថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2019 ទាក់ទងនឹងការថែទាំដែលត្រូវបានផ្តល់ជូនដោយអ្នកផ្តល់សេវាកម្ម LPG ទៅដល់អ្នកជំងឺដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធី FAP។ ការលើកលែង ការថែទាំបន្ទាន់របស់ Lifespan បានកំណត់ការបញ្ចុះតម្លៃដោយស្វ័យប្រវត្តិចំនួន 50% លើការគិតថ្លៃដុលនៅក្នុងអំឡុងពេលឆ្នាំសារពើពន្ធដែលចាប់នៅថ្ងៃទី 30 កញ្ញា ឆ្នាំ 2019។

- **AGB របស់មន្ទីរពេទ្យ Newport Hospital (NH)** - ចំនួនទឹកប្រាក់ដែលកម្មវិធី Medicare នឹងសង NH សម្រាប់ការថែទាំដែលត្រូវបានចេញវិក្កយបត្រ គិតថ្លៃ (រួមមានទាំងចំនួនដែលនឹងត្រូវបានសងដោយកម្មវិធី Medicare និងចំនួនដែលអ្នកទទួលបានអត្ថប្រយោជន៍នឹងទទួលខុសត្រូវដោយផ្ទាល់ខ្លួនក្នុងការបង់ថ្លៃនៅក្នុងទម្រង់ជាសហបង់ថ្លៃ សហធានារ៉ាប់រង និងថ្លៃបន្ទុកសាមីជន) ប្រសិនបើអ្នកជំងឺជាអ្នកទទួលបានអត្ថប្រយោជន៍របស់កម្មវិធី Medicare។ ផ្អែកលើការគណនានេះ NH បានកំណត់ការបញ្ចុះតម្លៃដោយស្វ័យប្រវត្តិចំនួន 83% ទៅលើការបញ្ចុះតម្លៃលើការគិតថ្លៃដុលសម្រាប់ការពិគ្រោះជំងឺក្រៅ និងការបញ្ចុះតម្លៃលើការពិគ្រោះជំងឺក្នុងដែលស្មើទៅនឹងអត្រា DRG របស់កម្មវិធី Medicare នៅក្នុងអំឡុងពេលឆ្នាំសារពើពន្ធដែលចាប់នៅថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2019 សម្រាប់អ្នកជំងឺដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធី FAP របស់ NH ។
- **AGB របស់មន្ទីរពេទ្យ Rhode Island Hospital /មន្ទីរពេទ្យកុមារ Hasbro (RIH)** - ចំនួនទឹកប្រាក់ដែលកម្មវិធី Medicare នឹងសង RIH សម្រាប់ការថែទាំដែលត្រូវបានចេញវិក្កយបត្រគិតថ្លៃ (រួមមានទាំងចំនួនដែលនឹងត្រូវបានសងដោយកម្មវិធី Medicare និងចំនួនដែលអ្នកទទួលបានអត្ថប្រយោជន៍នឹងទទួលខុសត្រូវដោយផ្ទាល់ខ្លួនក្នុងការបង់ថ្លៃនៅក្នុងទម្រង់ជាសហបង់ថ្លៃ សហធានារ៉ាប់រង និងថ្លៃបន្ទុកសាមីជន) ប្រសិនបើអ្នកជំងឺជាអ្នកទទួលបានអត្ថប្រយោជន៍របស់កម្មវិធី Medicare។ ផ្អែកលើការគណនានេះ RIH បានកំណត់ការបញ្ចុះតម្លៃដោយស្វ័យប្រវត្តិចំនួន 82% ទៅលើការគិតថ្លៃដុលសម្រាប់ការពិគ្រោះជំងឺក្រៅ និងការបញ្ចុះតម្លៃលើការពិគ្រោះជំងឺក្នុងដែលស្មើទៅនឹងអត្រា DRG របស់កម្មវិធី Medicare នៅក្នុងអំឡុងពេលឆ្នាំសារពើពន្ធដែលចាប់នៅថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2019 សម្រាប់អ្នកជំងឺដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ FAP របស់ RIH។
- **AGB របស់មន្ទីរពេទ្យ Miriam Hospital (TMH)** - ចំនួនទឹកប្រាក់ដែលកម្មវិធី Medicare នឹងសង TMH សម្រាប់ការថែទាំដែលត្រូវបានចេញវិក្កយបត្រ គិតថ្លៃ (រួមមានទាំងចំនួនដែលនឹងត្រូវបានសងដោយកម្មវិធី Medicare និងចំនួនដែលអ្នកទទួលបានអត្ថប្រយោជន៍នឹងទទួលខុសត្រូវដោយផ្ទាល់ខ្លួនក្នុងការបង់ថ្លៃនៅក្នុងទម្រង់ជាសហបង់ថ្លៃ សហធានារ៉ាប់រង និងថ្លៃបន្ទុកសាមីជន) ប្រសិនបើអ្នកជំងឺជាអ្នកទទួលបានអត្ថប្រយោជន៍របស់កម្មវិធី Medicare។ ផ្អែកលើការគណនានេះ TMH បានកំណត់ការបញ្ចុះតម្លៃដោយស្វ័យប្រវត្តិចំនួន 82% ទៅលើការគិតថ្លៃដុលសម្រាប់ការពិគ្រោះជំងឺក្រៅ និងការបញ្ចុះតម្លៃសម្រាប់ការពិគ្រោះជំងឺក្នុងដែលស្មើទៅនឹងអត្រា DRG របស់កម្មវិធី Medicare នៅក្នុងអំឡុងពេលឆ្នាំសារពើពន្ធដែលចាប់នៅថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2019 សម្រាប់អ្នកជំងឺដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ FAP របស់ TMH។

ការបញ្ចុះតម្លៃទាំងនេះអនុវត្តទៅលើអ្នកជំងឺដែលមិនត្រូវបានធានារ៉ាប់រងទាំងអស់ ឲ្យតែជាជំនួយហិរញ្ញវត្ថុមិនបានរំលែកខ្ទប់សមត្ថភាពអ្នកជំងឺម្នាក់ៗក្នុងការមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធី Medicaid របស់រដ្ឋ។

បន្ថែមពីនេះ អ្នកជំងឺដែលមានសិទ្ធិទទួលបានដែលប្រាក់ចំណូលគ្រួសាររបស់គេស្ថិតនៅក្នុងរង្វង់ 0% និង 200% នៃគោលការណ៍ណែនាំភាពក្រីក្រសហព័ន្ធ (FPG) ដូចដែលត្រូវបានកំណត់ដោយក្រសួងសុខាភិបាល និងសេវាកម្មមនុស្សរបស់សហរដ្ឋអាមេរិក ទទួលបានជំនួយហិរញ្ញវត្ថុដែលត្រូវបានបញ្ចុះតម្លៃពេញទាំងស្រុងលើការថែទាំរបស់ពួកគេ។ គ្មានចំនួនទឹកប្រាក់នៃសេវាកម្មដែលត្រូវបានផ្តល់ជូនដោយ Lifespan អាចចេញវិក្កយបត្រគិតថ្លៃបានទៅលើអ្នកជំងឺនៅក្នុងដំណើរសាច់រឿងនេះឡើយ។

អ្នកជំងឺដែលមានសិទ្ធិទទួលបានដែលប្រាក់ចំណូលគ្រួសាររបស់គេស្ថិតនៅក្នុងរង្វង់ 201%-300% នៃ FPG ទទួលបានជំនួយហិរញ្ញវត្ថុដែលត្រូវបានបញ្ចុះតម្លៃមួយផ្នែកដែលស្មើនឹងចំនួនទឹកប្រាក់ដែលត្រូវបានកំណត់ដោយ Lifespan ដោយប្រើប្រាស់វិធីសាស្ត្រប្រមើលមើលទៅអនាគត។ សូមមើលផ្នែកបន្ថែមទី 1 សម្រាប់អត្រាដែលមានភាពបត់បែនដែលរៀបរាប់ពីការគណនាបញ្ចុះតម្លៃបន្ថែមទាំងនេះ និងចូលមើលគេហទំព័រ <https://aspe.hhs.gov/poverty-guidelines> សម្រាប់អត្រា FPG នាពេលបច្ចុប្បន្ន។ អ្នកជំងឺដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការបញ្ចុះតម្លៃ FAP តិចជាង 100% អាចនឹងត្រូវបានផ្តល់ជូននូវផែនការបង់ថ្លៃទូទាត់ – សូមមើល គោលនយោបាយបង់ថ្លៃទូទាត់របស់អ្នកជំងឺ Lifespan ។

កត្តាមួយផ្សេងទៀតដែលត្រូវបានពិចារណានៅពេលកំណត់ជំនួយហិរញ្ញវត្ថុ គឺទ្រព្យសកម្មដែលអាចប្តូរយកប្រាក់ដោយងាយដែលកាន់កាប់ជាកម្មសិទ្ធិដោយអ្នកជំងឺ។ ភាពជាម្ចាស់កម្មសិទ្ធិនៃកម្រិតទ្រព្យសកម្មដែលអាចប្តូរយកប្រាក់ដោយងាយមួយចំនួនអាចនឹងនាំឲ្យមានការបដិសេធជំនួយហិរញ្ញវត្ថុ បើទោះបីជាអ្នកជំងឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្រោមការកំណត់ FPG ដែលត្រូវបានបកស្រាយពិពណ៌នាពីមុននេះក៏ដោយ។ ប្រសិនបើអ្នកជំងឺម្នាក់បានបើកទម្លាយបង្ហាញនៅក្នុងពាក្យសុំ FAP របស់ពួកគេថាអ្នកជំងឺប្រាក់ចំណូលគ្រួសារ នោះផ្នែកសេវាកម្មហិរញ្ញវត្ថុអ្នកជំងឺរបស់ Lifespan នឹងតម្រូវឲ្យមានព័ត៌មានដែលគាំទ្រថាតើតម្រូវការប្រចាំថ្ងៃត្រូវបានបំពេញឆ្លើយតបដោយរបៀបណា។ Lifespan ត្រួតពិនិត្យមើលឡើងវិញនូវរាល់ពាក្យសុំដែលបំពេញច្បាប់ទាំងអស់ដែលត្រូវបានដាក់ជូន និងកំណត់ភាពមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុដោយស្របទៅនឹង FAP របស់ Lifespan។ ពាក្យសុំដែលមិនពេញលេញនឹងមិនត្រូវបានពិចារណាឡើយ។ យ៉ាងនេះក្តី អ្នកដាក់ពាក្យសុំដែលបានដាក់បញ្ជូនពាក្យសុំមិនពេញលេញនឹងត្រូវបានជម្រាបជូនដំណឹងអំពីស្ថានភាពនេះ ហើយត្រូវបានផ្តល់ឱកាសក្នុងការផ្តល់ឯកសារ/ព័ត៌មានដែលនៅមិនទាន់ដាច់ស្រេច ឬដែលបាត់ដែលចាំបាច់ ដើម្បីបញ្ចប់ដំណើរការដាក់ពាក្យសុំ។

ក្នុងហេតុការណ៍ដែលអ្នកជំងឺបដិសេធផែនការចេញពីមន្ទីរពេទ្យប្រកបដោយសុវត្ថិភាពផ្នែកវេជ្ជសាស្ត្រ និងដ៏សមស្រប ហើយមិនបានឈានដល់កិច្ចព្រមព្រៀងគ្នាទេនោះ Lifespan នឹងឲ្យអ្នកជំងឺទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុសម្រាប់ការសម្រាកស្នាក់នៅក្នុងមន្ទីរពេទ្យជាបន្ត ហើយអ្នកជំងឺនឹងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការថែទាំសង្គ្រោះបន្ទាន់ ឬការថែទាំដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រដោយឥតគិតថ្លៃ ឬបញ្ចុះតម្លៃនៅក្រោម FAP នោះឡើយ។

3. **សេវាកម្មដែលមានសិទ្ធិទទួលបាន៖** សេវាកម្មដែលមានសិទ្ធិទទួលបានរួមមានសេវាកម្មដែលត្រូវបានផ្តល់ជូន និងចេញវិក្កយបត្រគិតថ្លៃដោយ Lifespan រួមមានតែមិនកំណត់ត្រឹមតែការថែទាំសង្គ្រោះបន្ទាន់ និងការថែទាំដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រទៅដល់អ្នកជំងឺដែលមិនត្រូវបានគេធានារ៉ាប់រង ធានារ៉ាប់រងមិនគ្រប់គ្រាន់ មិនមានសិទ្ធិទទួលបានកម្មវិធីអត្ថប្រយោជន៍ការថែទាំសុខភាពរដ្ឋាភិបាលណាមួយ និងមិនអាចបង់ថ្លៃសេវាកម្មថែទាំសុខភាពរបស់ពួកគេបាន។ សូមកត់សម្គាល់ថា FAP អនុវត្តតែចំពោះសេវាកម្មដែលត្រូវបានចេញវិក្កយបត្រគិតថ្លៃដោយ Lifespan និងសម្ព័ន្ធសាខារបស់ Lifespan តែប៉ុណ្ណោះ។ សេវាកម្មដទៃទៀតដែលត្រូវបានចេញវិក្កយបត្រគិតថ្លៃដាច់ដោយឡែកដោយអ្នកផ្តល់សេវាកម្មដទៃទៀតដូចជាគ្រូពេទ្យ ឬមន្ទីរពិសោធន៍ដែលមិនជាប់ជាសម្ព័ន្ធសាខាជាមួយ Lifespan គឺមិនមានសិទ្ធិឡើយនៅក្រោម FAP។ សូមមើលផ្នែកបន្ថែមទី II សម្រាប់ការវាយនាមក្រុមអ្នកផ្តល់សេវាកម្មជាគ្រូពេទ្យដែលផ្តល់ជូនសេវាកម្មថែទាំសង្គ្រោះបន្ទាន់ ឬការថែទាំដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យ Lifespan និងដែលត្រូវបាន ឬមិនត្រូវបានធានារ៉ាប់រងនៅក្រោម FAP របស់ Lifespan។
4. **សេវាកម្មដែលមិនមានសិទ្ធិទទួលបាន៖** សេវាកម្មខ្លះដែលត្រូវបានផ្តល់ជូនដោយ Lifespan មិនត្រូវបានធានារ៉ាប់រងនៅក្រោម FAP របស់ Lifespan ឡើយ។ PFAs/PCFs ត្រូវបានផ្តល់ជូននៅកន្លែងដែលជាសម្ព័ន្ធសាខានីមួយៗ ហើយមានដើម្បីផ្តល់ជូនការណែនាំបង្ហាញផ្លូវតាមដែលត្រូវការ ដើម្បីកំណត់ភាពមានសិទ្ធិទទួលបានសេវាកម្មមិនមែនសង្គ្រោះបន្ទាន់ ឬដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រដែលត្រូវបានធានារ៉ាប់រងនៅក្រោម FAP។ សេវាកម្មដែលមិនមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុរួមមាន ប៉ុន្តែមិនកំណត់ត្រឹមតែ៖

សម្ព័ន្ធសាខារបស់ Lifespan ទាំងអស់-

- ថ្លៃឈ្នួលគ្រូពេទ្យជាក់លាក់ខ្លះ រួមមាន៖ ការគិតថ្លៃសម្រាប់ការបកប្រែនៃការធ្វើតេស្ត/ការថតកាំរស្មីអ៊ីចមួយចំនួន និងសេវាកម្មដទៃទៀតទាំងអស់ដែលត្រូវបានផ្តល់ជូនដោយអ្នកផ្តល់សេវាកម្មដែលមិនមែនរបស់ Lifespan
- ការវះកាត់ ឬសេវាកម្មកែសម្ផស្ស រួមមានសេវាកម្មជំងឺសើស្បែកដែលសំខាន់ជាចម្បងគឺដើម្បីគោលបំណងធ្វើឲ្យប្រសើរឡើងដល់សភាពរូបរាងរបស់អ្នកជំងឺ
- សេវាកម្មដែលទាក់ទងនឹងការទទួលខុសត្រូវរបស់ភាគីទីបី ការការពារការធានារ៉ាប់រងផ្ទាល់ខ្លួន ឬករណីសំណងគ្រោះថ្នាក់ក្នុងការងារ។

សាជីវកម្ម Lifespan Physician Group, Inc.-

- ថ្នាក់បង្រៀនអប់រំអំពីជីវិតកុមារ
- ការកែតម្រូវកញ្ចប់ពាក់កណ្តាលភ្នែក
- ការសុំយកឈាមទងទ្វីតមកវិញ
- ការព្យាបាលដោយកាំរស្មីឡាស៊ែរ
- ថ្នាក់បង្រៀនវេជ្ជសាស្ត្របែបផែនរស់នៅរួមមាន៖ លំហាត់ប្រាណដែលនាំឲ្យមានសុខភាពល្អ ការរៀបចំផែនការបែបផែនរស់នៅ ម៉ាស្សាហាត់យូហ្គា សេវាកម្មស្រាវជ្រាវលើការតាំងសតិ។ល។
- ផលិតផលថែទាំស្បែក
- ការពារពោះជំនួសគេ

មន្ទីរពេទ្យ Newport Hospital -

- កម្មវិធីរក្សាការស្តារនីតិសម្បទាបេះដូង គឺមានសិទ្ធិទទួលបានការកាត់បន្ថយថ្លៃឈ្នួលនៅពេលបំពេញបានគ្រប់តាមលក្ខណៈវិនិច្ឆ័យ/គោលការណ៍ណែនាំវេជ្ជសាស្ត្រដែលត្រូវបានបង្កើតឡើង

មន្ទីរពេទ្យ Rhode Island Hospital /មន្ទីរពេទ្យកុមារ Hasbro -

- កែវពាក់ជាប់នឹងគ្រាប់ភ្នែក

-ទម្រង់ការទទួលស្គាល់ស្ត្រី រួមមាន

- ពុម្ពស្រាបការពារផ្ទៃពោះសម្រាប់ការខាំសង្កៀតធ្មេញ សន្លឹកធ្មេញស្រាបពាសលើធ្មេញពិត ដែលផលិតដោយមន្ទីរពិសោធន៍ គ្រឿងធ្មេញសម្រាប់ភ្ជាប់ជួសបំពេញចន្លោះធ្មេញបាក់ដែលមិនអាចដោះចេញចូលបានចំនួន បួនឯកតា ឬច្រើនជាងនេះ ការដាំបង្គោលធ្មេញ ការធ្វើឲ្យធ្មេញស ការព្យាបាលពត់តម្រង់ធ្មេញការប៉ះធ្មេញផ្នែកខាងក្រោយ ដោយសារធាតុអន្តរថ្នាពណ៌ដូចធ្មេញ។
- ឧបករណ៍ជំនួយការស្តាប់ កម្មវិធីព្យាបាលស្តារនីតិសម្បទាទាំងបង្អស់ទៅលើកុមារ
- ស្វ័យបញ្ជូនណែនាំទៅកាន់ការស្តារនីតិសម្បទាក៏ឡា

ទម្រង់ការទទួលស្គាល់ដូចតទៅនេះនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចុះតម្លៃចំនួន 50% នៃចំនួនទឹកប្រាក់ដែលត្រូវបានចេញវិក្កយបត្រគិតថ្លៃតាម ធម្មតា៖

- ការថតកាំរស្មីអ៊ុចជាប់បណ្តាក់លើគ្រប់ធ្មេញទាំងអស់ពេញក្នុងមាត់សម្រាប់ការរៀបចំគម្រោងព្យាបាលដ៏ពេញលេញគ្រប់ជ្រុងជ្រោយ
- ធ្មេញសិប្បនិម្មិតពេញក្រាស់ទាំងក្រាស់លើ និងក្រាស់ក្រោម ធ្មេញសិប្បនិម្មិតមិនពេញក្រាស់ទាំងក្រាស់លើ និងក្រាស់ក្រោម

-ការកោសសម្អាតជុំវិញធ្មេញ និងការកោសសម្អាតជុំវិញឫសធ្មេញ

- ការដាំធ្មេញ ការវះកាត់ចនាសម្ព័ន្ធជុំវិញធ្មេញ
- បន្ទុះធ្មេញសិប្បនិម្មិតធ្វើពីលោហៈវិលាយបញ្ចូលគ្នាជាមួយពីរស៊ីឡែន និងការដាំបង្គោលចន្លោះគ្រឹះធ្មេញ ការព្យាបាលបង្ការជំងឺ (ការសម្អាត)
- ការស្តារឲ្យប្រសើរដូចដើមវិញ (ការប៉ះធ្មេញដោយទឹកអន្តរាលោហៈ និងការប៉ះដោយទឹកអន្តរាស្រ័យដូចសាច់ធ្មេញ)។ ការលើកលែង - ការបញ្ចុះតម្លៃ 100% ត្រូវបានអនុញ្ញាត ប្រសិនបើត្រូវបានណែនាំបញ្ជូនមកពីមន្ទីរព្យាបាលជំងឺមហារីក-ដុំសាច់ ផ្សំប្តូរសរីរាង្គ និង លលាជីក្បាលមុខរបស់ Lifespan
- ការប៉ះបំពេញរន្ធចង្កូរបណ្តាលធ្មេញដែលខូច
- សេវាកម្មមជ្ឈមណ្ឌលទទួលស្គាល់ Samuels Sinclair

មន្ទីរពេទ្យ Miriam Hospital -

- សេវាកម្មរក្សាការស្តារនីតិសម្បទាបេះដូង និងការគ្រប់គ្រងទម្ងន់អាចនឹងត្រូវបានកំណត់ថា ជាសេវាកម្មវេជ្ជសាស្ត្រចាំបាច់ ប្រសិន បើលក្ខណៈវិនិច្ឆ័យ/គោលការណ៍ណែនាំវេជ្ជសាស្ត្រដែលបានបង្កើតឡើងត្រូវបានបំពេញបានគ្រប់ដោយឯកសារដែលតម្រូវឲ្យមានដែលដាក់ លាក់ចំពោះកម្មវិធី។

របៀបដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុ៖

5. ឯកសារដាក់ពាក្យសុំ FAP និង FAP របស់ Lifespan អាចរកបានដោយការមានវត្តមានផ្ទាល់នៅទីតាំងស្ថាប័នមន្ទីរ របស់មន្ទីរពេទ្យ Lifespan ដូចខាងក្រោម៖

- មន្ទីរពេទ្យ Rhode Island Hospital ការិយាល័យអ្នកកសាងស្វែងរកទីតាំង 593 Eddy Street, Providence, RI 02903
- មន្ទីរពេទ្យ Miriam Hospital ការិយាល័យអ្នកកសាងស្វែងរកទីតាំង 164 Summit Avenue, Providence, RI 02906
- មន្ទីរពេទ្យ Newport Hospital ការិយាល័យអ្នកកសាងស្វែងរកទីតាំង 11 Friendship Street, Newport, RI 02840
- មន្ទីរពេទ្យ Emma Pendleton Bradley Hospital ការិយាល័យទទួលខុសត្រូវមន្ទីរពេទ្យ 1011 Veterans Memorial Parkway, East Providence, RI 02915

FAP របស់ Lifespan ក៏អាចបានផងដែរដោយឥតគិតថ្លៃដោយការស្នើសុំតាមប្រៃសណីយ៍ដោយប្រើប្រាស់អាសយដ្ឋានមួយនៃអាសយដ្ឋានរបស់ស្ថាប័ន មន្ទីររបស់មន្ទីរពេទ្យដែលត្រូវបានរាយនាមខាងលើ។ អ្នកជំងឺអាចចូលទៅកាន់គេហទំព័រ <https://www.lifespan.org/financial-assistance> ដើម្បីទទួលបាន ព័ត៌មាន និងទម្រង់បែបបទដែលចាំបាច់ទាំងអស់។ សំណើសុំឯកសារឱ្យធ្វើតាមប្រៃសណីយ៍អាចត្រូវបានធ្វើឡើងដោយហៅទូរស័ព្ទទៅកាន់ការិយាល័យ ហិរញ្ញវត្ថុអ្នកជំងឺរបស់ Lifespan តាមរយៈលេខ (401) 444-6966។

ជំនួយក្នុងការបំពេញទម្រង់បែបបទពាក្យសុំអាចបានតាមរយៈ PFAs/PFCs របស់ Lifespan។ អ្នកជំងឺ/ក្រុមគ្រួសារអ្នកជំងឺអាចនឹងកំណត់កាលវិភាគ ណាត់ជួប ឬដើរចូល ដើម្បីជួប PFA/PFC បាន។ អ្នកជំងឺក៏អាចទទួលបានជំនួយផងដែរដោយហៅទូរស័ព្ទមកផ្នែកសេវាកម្មអតិថិជនរបស់សេវាកម្មហិរញ្ញវត្ថុ អ្នកជំងឺនៅពេលពួកគេបានទទួលវិក្កយបត្រសម្រាប់ការគិតថ្លៃដែលជាប់ចំណាយពីមុនមក។ នៅក្នុងការបំពេញពាក្យសុំ អ្នកជំងឺគ្រប់រូបទាំងអស់ត្រូវបានស្នើសុំ ឱ្យផ្តល់នូវព័ត៌មានឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ យើងយល់ថា មិនមែនគ្រប់ចំណុចទាំងអស់ដែលត្រូវបានរាយនាមនៅក្នុងពាក្យសុំ FAP សុទ្ធ តែអនុវត្តត្រូវចំពោះគ្រប់អ្នកជំងឺទាំងអស់នោះឡើយ សូមផ្តល់គ្រប់ចំណុចទាំងអស់ដែលអនុវត្តត្រូវចំពោះស្ថានភាពនីមួយៗរបស់អ្នកទៅកាន់ PFA/PFC។ សូមមើលផ្នែកបន្ថែមទី III សម្រាប់ការរាយនាមនៃទីតាំងរបស់ Lifespan ទាំងអស់ដែល PFAs និង PFCs អាចបាន។

សូមធ្វើតាមប្រៃសណីយ៍នូវពាក្យសុំដែលបំពេញរួច ឬយកវាមកជូនដោយផ្ទាល់ (ជាមួយនឹងរាល់គ្រប់ឯកសារ/ព័ត៌មានទាំងអស់ដែលត្រូវបានបញ្ជាក់នៅក្នុង សេចក្តីណែនាំរបស់ពាក្យសុំ) ទៅកាន់អាសយដ្ឋានរបស់មន្ទីរស្ថាប័នមន្ទីរពេទ្យ Lifespan ណាមួយដែលត្រូវបានរាយនាមខាងលើ។

ពលរដ្ឋរស់នៅក្នុងរដ្ឋ Rhode Island - ពលរដ្ឋនៅក្នុងរដ្ឋ ដូចដែលត្រូវបានកំណត់និយមន័យដោយផ្នែក 1.30 នៃច្បាប់ និងបទបញ្ញត្តិរដ្ឋ Rhode Island ទាក់ទងនឹងការបង្កើនមន្ទីរពេទ្យ (R23-I 7.14 HCA) ត្រូវបានស្នើសុំឱ្យផ្តល់កត្តាតាំងនៃការរស់នៅក្នុងរដ្ឋ។ ប្រសិនបើមិនមានអត្តសញ្ញាណប័ណ្ណមានបិទ រូបថតដែលចេញជូនដោយរដ្ឋាភិបាលទេ នោះកិច្ចព្រមព្រៀងជួលផ្ទះ ក្រែយត្រសេវាកម្មសាធារណៈ ឬទូរស័ព្ទនាពេលថ្មីៗនេះ ឬឯកសារស្រដៀងគ្នាដែលមាន អាសយដ្ឋានរបស់រដ្ឋ Rhode Island អាចនឹងត្រូវបានដាក់បញ្ចូល។ អ្នកដាក់ពាក្យសុំត្រូវបានស្នើសុំឱ្យផ្តល់នូវព័ត៌មានប្រាក់ចំណូលគ្រួសារ ឬ "កត្តាតាំងនៃ ប្រាក់ចំណូល" តាមរយៈឯកសារដូចតទៅនេះឱ្យបានច្រើនតាមដែលអាចនឹងអនុវត្តបាន ឬតាមដែលមាន៖ ទម្រង់បែបបទ W-2 ទម្រង់បែបបទពន្ធប្រចាំឆ្នាំថ្មីៗ បំផុត (សហព័ន្ធ) ចុងកន្ទុយបង្កាន់ដៃប្រាក់ខែថ្មីៗបំផុត (យ៉ាងហោចណាស់ពីរ (2) ជាប់គ្នាបន្តបន្ទាប់) ច្បាប់ចម្លងនៃរបាយការណ៍គណនីសន្សំ និង/ឬគណនី ចរន្ត ច្បាប់ចម្លងនៃអត្តសញ្ញាណកម្មមានបិទរូបថតដែលចេញជូនដោយរដ្ឋាភិបាល និងឯកសារប្រាក់ចំណូលដទៃទៀតណាមួយដូចជាច្បាប់ចម្លងនៃមូល ហ្សានប័ត្រសម្រាប់អត្ថប្រយោជន៍អតីតយុទ្ធជន។ ក៏ត្រូវបានស្នើសុំផងដែរនោះគឺ លិខិតបដិសេធណាមួយដែលអាចនឹងត្រូវបានចេញដោយកម្មវិធីជំនួយ វេជ្ជសាស្ត្រ ឬកម្មវិធី Healthsource Rite Care។ ក្នុងនាមជាចំណែកមួយនៃដំណើរការរបស់ Lifespan អ្នកជំងឺអាចនឹងត្រូវបានគេសុំឱ្យដាក់ពាក្យសុំជំនួយ វេជ្ជសាស្ត្រ ប្រសិនបើពួកគេមានសិទ្ធិទទួលបាន ហើយមិនដែលបានធ្វើបែបនោះពីមុនមក។ សូមកត់សម្គាល់ថាការមិនមានសិទ្ធិទទួលបានអាចនឹងត្រូវបាន កំណត់ជាមុនដោយអ្នកស្វ័យត្រួតពិនិត្យហិរញ្ញវត្ថុអ្នកជំងឺ/អ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុអ្នកជំងឺ សម្រាប់អ្នកជំងឺទាំងឡាយណាដែលមិនបំពេញបានទៅតាម លក្ខខណ្ឌទាមទាររបស់ជំនួយវេជ្ជសាស្ត្រយ៉ាងច្បាស់ត្រឡប់។ (ការលើកលែង៖ នៅក្នុងស្ថានភាពដែលមិនមានប្រាក់ចំណូល លិខិតស្វ័យប្រកាស មានចុះ ហត្ថលេខាមកពីអ្នកជំងឺ ឬជនដែលគាំទ្រអ្នកជំងឺអាចនឹងត្រូវបានគេទទួលយក)។

ពលរដ្ឋមិនរស់នៅក្នុងរដ្ឋ Rhode Island - អ្នកដាក់ពាក្យសុំត្រូវបានស្នើសុំឱ្យផ្តល់នូវព័ត៌មានប្រាក់ចំណូលគ្រួសារ ឬ "កត្តាតាំងនៃប្រាក់ចំណូល" តាមរយៈ ឯកសារដូចតទៅនេះឱ្យបានច្រើនតាមដែលអាចអនុវត្តបាន ឬតាមដែលមាន៖ ទម្រង់បែបបទ W-2 ទម្រង់បែបបទពន្ធអាកប្រចាំឆ្នាំថ្មីៗបំផុត (សហព័ន្ធ) ចុងកន្ទុយបង្កាន់ដៃប្រាក់ខែថ្មីៗបំផុត (យ៉ាងហោចណាស់ពីរ (2) បន្តបន្ទាប់គ្នា) ច្បាប់ចម្លងរបាយការណ៍គណនីសន្សំ និង/ឬគណនីចរន្តណាមួយ ឬច្បាប់ចម្លងនៃការកំណត់អត្តសញ្ញាណមានបិទរូបថតចេញដោយរដ្ឋាភិបាល។ ប្រសិនបើអ្នកជំងឺមានលេខបេឡាសន្តិសុខសង្គម (SSN)/លេខសម្គាល់ អត្តសញ្ញាណពន្ធអាករ (TIN) ហើយអ្នកជំងឺមិនបានដាក់ជូនពន្ធអាករ យើងអាចនឹងស្នើសុំការអនុញ្ញាត ដើម្បីទទួលបាននូវរបាយការណ៍គណនី។ អ្នកជំងឺដែលគ្មានលេខបេឡាសន្តិសុខសង្គម (SSN) ឬលេខ TIN គួរផ្តល់នូវលិខិតមួយដែលពន្យល់ពីស្ថានភាពរស់នៅរបស់ពួកគេ និងលិខិតមកពីអ្នកដែល កំពុងឧបត្ថម្ភជ្រោមជ្រែងគេ រួមមានត្រឹមតាំងនៃលំនៅដ្ឋាន។ លិខិតបែបនោះគួរត្រូវបានចុះហត្ថលេខានៅក្រោមច្បាប់ទោសនៃការផ្តល់ព័ត៌មានមិនពិត។

ការលើកលែង - អ្នកជំងឺនៃរដ្ឋ Massachusetts ដែលត្រូវបានផ្ទេរទៅកាន់ផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ RIH ឬ TMH ឬទៅកាន់ផ្នែកថែ ទាំដោយគិលានុប្បដ្ឋាករបំបាត់គ្រោះជំងឺក្នុងតាមរយៈមជ្ឈមណ្ឌលថែទាំរ៉ាំរ៉ៃអាចដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុសម្រាប់សេវាកម្មទាំងពីរនៃម ពីលើការតាមដានបន្តបែបពិគ្រោះជំងឺក្រៅដែលទាក់ទងទៅនឹងរោគវិនិច្ឆ័យផ្ទេរ។ អ្នកជំងឺដែលអាចនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ កម្មវិធី MassHealth ត្រូវដាក់ពាក្យ ហើយប្រសិនបើពួកគេត្រូវបានគេបដិសេធ អាចដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុបាន។

ជនជាតិបរទេសដែលមកធ្វើទស្សនកិច្ច- អ្នកដាក់ពាក្យសុំត្រូវបានស្នើសុំឲ្យផ្តល់នូវព័ត៌មានពីប្រាក់ចំណូលគ្រួសារ ឬ "ភស្តុតាងនៃប្រាក់ចំណូល" តាមរយៈឯកសារដូចតទៅនេះឲ្យបានច្រើនតាមដែលអាចអនុវត្តបាន ឬតាមដែលមាន៖ ច្បាប់ចម្លងនៃលិខិតឆ្លងដែន និងទិដ្ឋាការ (តាមដែលអាចនឹងអនុវត្តទៅបាន) និងលិខិតស្នើសុំប្រកាសដែលពន្យល់នូវប្រាក់ចំណូលពួកគេពីប្រទេសប្រភពដើមរបស់ពួកគេ និងលិខិតស្នើសុំប្រកាសដែលពន្យល់ពីការរៀបចំណាមួយសម្រាប់ការឧបត្ថម្ភគាំទ្រហិរញ្ញវត្ថុដែលពួកគេអាចនឹងមានក្នុងខណៈកំពុងស្នាក់នៅក្នុងសហរដ្ឋអាមេរិក។ លិខិតបែបនោះ គួរតែត្រូវបានចុះហត្ថលេខាក្រោមច្បាប់ស្តីពីការពោលពាក្យមិនពិត។

អ្នកជំងឺដែលគ្មានផ្ទះសំបែង- អ្នកជំងឺគ្មានផ្ទះសំបែងដែលត្រូវបានផ្តល់ជូននូវការថែទាំនៅបន្ទប់សង្គ្រោះបន្ទាន់នឹងត្រូវតែបំពេញ និងចុះហត្ថលេខាលើពាក្យសុំជំនួយហិរញ្ញវត្ថុ (FAP)។ ឯកសារមិនចាំបាច់នោះឡើយ នៅពេលដែលការថែទាំត្រូវបានផ្តល់ជូន។ ពាក្យសុំនេះមានសុពលភាពសម្រាប់ការជួបពិគ្រោះនៅផ្នែកសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ។ ប្រសិនបើអ្នកជំងឺជាអ្នកគ្មានផ្ទះសំបែង នោះ PFA/PFC នឹងរក្សាកម្រិតនៃមូលនិធិពីកម្មវិធីពិសេសដែលអាចនឹងមានដោយផ្អែកលើមូលដ្ឋានអ្នកជំងឺម្នាក់ៗ។ ប្រសិនបើអ្នកជំងឺមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធីណាមួយទេ ពាក្យសុំជំនួយហិរញ្ញវត្ថុ (FAP) នឹងត្រូវបានបំពេញហើយអ្វីដូចតទៅនេះនឹងត្រូវបានភ្ជាប់មកជាមួយ៖ ច្បាប់ចម្លងនៃអត្តសញ្ញាណប័ណ្ណមានបិទបិទតបើមាន (អាចនឹងត្រូវបានចេញដោយរដ្ឋាភិបាល ឬអង្គភាពទីជម្រក) លិខិតមកពីទីជម្រកប្រសិនបើមាន លិខិតស្នើសុំប្រកាសពីអ្នកជំងឺដែលពន្យល់ពីរបៀបដែលគាត់ជ្រាបជ្រងជំនាញខ្លួនឯងផ្ទាល់ របាយការណ៍ឥណទានប្រសិនបើមាន ច្បាប់ចម្លងនៃសំណុំបែបបទពន្ធអាករសហព័ន្ធដែលត្រូវបានបំពេញនាពេលថ្មីៗបំផុតរបស់ពួកគេ ប្រសិនបើមាន និងចុងក្រោយបង្កាន់ដៃប្រាក់ខែពីបន្តបន្ទាប់គ្នាថ្មីៗបំផុត ប្រសិនបើមាន។

6. ការរៀបចំការរៀបចំ: រាល់គ្រប់ការដាក់ពាក្យសុំដែលបំពេញចប់សព្វគ្រប់ទាំងអស់ព្រមជាមួយនឹងឯកសារគាំទ្រនឹងត្រូវបានថតស្តុកចូលទៅក្នុងប្រព័ន្ធឯកសារកំណត់ត្រាសុខភាពអទ្ធិបត្រនិច LifeChart របស់ Lifespan។ រាល់ពាក្យសុំដែលត្រូវបានអនុម័តយល់ព្រម ឬបដិសេធប្រានចោលទាំងអស់ត្រូវបានកត់ត្រាទុកជាឯកសារនៅក្នុង LifeChart។ ប្រសិនបើការដាក់ពាក្យសុំត្រូវបានឯកភាពយល់ព្រមសម្រាប់ជំនួយហិរញ្ញវត្ថុពេញលេញ ដោយភាគបុគ្គលជំនួយហិរញ្ញវត្ថុទេ នោះតារាង FPL ត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញលទ្ធផលរបស់ជំនួយហិរញ្ញវត្ថុ (FAP) និងកាលបរិច្ឆេទចូលជាធរមានដែលត្រូវបានបន្ថែមសម្រាប់រយៈកាលធានារ៉ាប់រងដែលត្រូវបានឯកភាពយល់ព្រមរបស់ FAP។ PFAs PFCs និងសមាជិកបុគ្គលិករបស់សេវាកម្មហិរញ្ញវត្ថុអ្នកជំងឺ -សេវាកម្មអតិថិជនទទួលខុសត្រូវក្នុងការជ្រាបជូនដំណឹងដល់ភ្នាក់ងារប្រមូលប្រាក់ជាមុន និងភ្នាក់ងារប្រមូលប្រាក់របស់សេវាកម្មសាជីវកម្ម Lifespan ទាំងអស់ អំពីការឯកភាពយល់ព្រមរបស់ FAP ចំពោះការធានារ៉ាប់រងពេញលេញទាំងស្រុង ឬដោយភាគ។

ដែនកំណត់ពេលវេលាសម្រាប់ការឯកភាពយល់ព្រម៖ ពាក្យសុំដែលត្រូវបានឯកភាពយល់ព្រមមានសុពលភាពរយៈពេលដប់ពីរ (12) ខែដោយរាប់ទៅមុខចាប់ពីកាលបរិច្ឆេទនៃការដាក់ពាក្យ និងរយៈពេលប្រាំមួយ (6) ខែមុនកាលបរិច្ឆេទដែលត្រូវបានឯកភាពយល់ព្រម។ ការលើកលែង៖ ការដាក់ពាក្យសុំដែលមានសមតុល្យបន្ទាប់ពីកម្មវិធី Medicare និងកម្មវិធីជំនួយវេជ្ជសាស្ត្រ។ **ពលរដ្ឋមិនមែនស្ថានីយ៍ Rhode Island៖** ការដាក់ពាក្យសុំមានសុពលភាពសម្រាប់ការទៅជួបពិគ្រោះនៅផ្នែកសង្គ្រោះបន្ទាន់ (ED) មួយដង ការទទួលបានឲ្យចូលនៅផ្នែកសង្គ្រោះបន្ទាន់ (ED) ចំនួនមួយដង។

គោលការណ៍ណែនាំទ្រព្យសកម្ម៖ គណនីចរន្ត គណនីសន្សំ គោលនយោបាយធានារ៉ាប់រង (តម្លៃសាច់ប្រាក់) ភាគហ៊ុន CD និងគណនីសង្គមធននឹងត្រូវតែស្ថិតនៅក្នុងរង្វង់នៃគោលការណ៍ណែនាំប្រាក់សន្សំដែលត្រូវបានបង្កើតឡើងសម្រាប់មន្ទីរពេទ្យសម្ព័ន្ធសាខា។ ប្រសិនបើគណនីសន្សំមានចំនួនលើសគោលការណ៍ណែនាំដែលបានបង្កើតឡើងនោះ អ្នកជំងឺត្រូវតែចំណាយការសន្សំឲ្យអស់រហូតដល់ចំនួននៃក្រុយបត្ររបស់មន្ទីរពេទ្យសម្ព័ន្ធសាខារហូតទាល់តែការសន្សំរបស់ពួកគេស្ថិតនៅក្នុងរង្វង់នៃគោលការណ៍ណែនាំ។ សម្រាប់កុមារអាយុលើសពី 18 ឆ្នាំដែលត្រូវបានអះអាងថាជាកូនក្នុងបន្ទុកនៅលើពន្ធអាកររបស់ឪពុកម្តាយ/អាណាព្យាបាលពួកគេ នោះប្រាក់ចំណូលរបស់ឪពុកម្តាយ/អាណាព្យាបាលត្រូវបានបញ្ចូល ដើម្បីកំណត់ភាពមានសិទ្ធិទទួលបាន FAP។

- គ្មានព័ត៌មានហិរញ្ញវត្ថុអាចរកបានទេ។ អ្នកជំងឺត្រូវបានតម្រូវឲ្យផ្តល់ព័ត៌មានហិរញ្ញវត្ថុមូលដ្ឋាន (ឧ. ប្រាក់ចំណូល ប្រសិនបើមាន និងប្រភព) និងបញ្ជាក់ជាកសិណចំពោះសុពលភាពរបស់វានៅពេលដែល (1) ស្ថានភាពហិរញ្ញវត្ថុរបស់គាត់មិនអាចផ្ទៀងផ្ទាត់បានដោយប្រើប្រាស់ប្រភពទិន្នន័យខាងក្រៅ (2) ព័ត៌មានហិរញ្ញវត្ថុដែលត្រូវបានស្នើសុំមិនមាន និង (3) គ្មានភស្តុតាងដទៃទៀតដែលអាចនឹងបង្ហាញពីភាពមានសិទ្ធិទទួលបាន។ ព័ត៌មានហិរញ្ញវត្ថុមូលដ្ឋាន និងការបញ្ជាក់ជាកសិណត្រូវបានតម្រូវឲ្យមានពីអ្នកជំងឺពេលគាត់៖
 - គ្មានផ្ទះសំបែង ឬ
 - គ្មានប្រាក់ចំណូល មិនទទួលបានចុងក្រោយសន្លឹកបង្កាន់ដៃប្រាក់ខែផ្លូវការពីនិយោជករបស់គាត់ (មិនរាប់បញ្ចូលអស់ទាំងឡាយណាដែលរកស៊ីបរិយាយខ្លួនឯង) ទទួលបានអំណោយជាប្រាក់ ឬមិនត្រូវបានតម្រូវទាមទារឲ្យដាក់ទម្រង់បែបបទរៀបរាប់ប្រាក់ចំណូល

ដើម្បីកំណត់ពន្ធរបស់រដ្ឋ ឬសហព័ន្ធនៅក្នុងឆ្នាំពន្ធអាករមុន ឬត្រូវបានរងប៉ះពាល់ដោយគ្រោះមហន្តរាយថ្នាក់ជាតិ ឬថ្នាក់ក្រុមភាគីដែល ត្រូវបានគេស្គាល់ច្បាស់សុសសាយ

អ្នកជំងឺដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាមុនស្រេច។

អ្នកជំងឺត្រូវបានស្ថានសន្មតថាបំពេញបានគ្រប់ទៅតាមលក្ខណៈវិនិច្ឆ័យភាពមានសិទ្ធិទទួលបានកម្មវិធី ហើយមិនត្រូវបានតម្រូវទាមទារឲ្យផ្តល់ព័ត៌មានផ្ទាល់ខ្លួន ហិរញ្ញវត្ថុ ឬព័ត៌មានដទៃទៀតដើម្បីផ្ទៀងផ្ទាត់ស្ថានភាពហិរញ្ញវត្ថុពេលគាត់

- មានសិទ្ធិទទួលបានកម្មវិធី Medicaid/Healthsource Rhode Island។ ភាពមានសិទ្ធិទទួលបាននៅក្រោម FAP នេះនឹងអាចអនុវត្តបានជាលក្ខណៈប្រតិសកម្មប្រាំមួយខែពីកាលបរិច្ឆេទនៃភាពមានសិទ្ធិទទួលបាន ប្រសិនបើអ្នកជំងឺមិនគោរពតាមលក្ខខណ្ឌតម្រូវទាមទារឯកសារ FAP (Medicaid/Healthsource Rhode Island នឹងត្រូវបានចេញវិក្កយប័ត្រគិតថ្លៃសម្រាប់គណនីប្រតិសកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ណាមួយ)។
- ត្រូវបានគេចុះឈ្មោះនៅក្នុងកម្មវិធីរ៉ាប់រងសុខភាពដែលត្រូវបានធ្វើតេស្តលើមធ្យោបាយរស់នៅដោយមិនពឹងផ្អែកលើការគ្រូឲ្យបាន (ឧ. កម្មវិធីឧបត្ថម្ភធនប្រាក់ចំណូលទាបរបស់ Medicare) ឬ

7. ការឯកភាពយល់ព្រម FAP ពិសេស ជាមួយឯកសារដែលមានកម្រិតកំណត់៖ ខាងក្រោមនេះគឺជាបញ្ជីនៃ សេណារីយ៉ូជាច្រើនដែលនៅក្នុងនោះការដាក់ពាក្យសុំ FAP ដែលមានកាលៈទេសៈសម្រាប់សម្រាលបន្ទុកបន្ថែមមានសិទ្ធិទទួលបានការឯកភាពយល់ព្រម។ សេណារីយ៉ូផ្សេងទៀតដែលប្រមូលផ្តុំស្ថានភាពការឯកភាពយល់ព្រមក៏អាចកើតមានផងដែរ។

- អ្នកជំងឺត្រូវបានឲ្យចូលមន្ទីរពេទ្យ ប៉ុន្តែមិនអាចផ្តល់ឯកសារបានដោយសារតែបញ្ហាសុខភាពរបស់ពួកគេ គឺថាការប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរ និងបញ្ហាផ្ទះសំបែងសម្រាប់បុគ្គលម្នាក់ៗ ដែលមិនទាក់ទងជាមួយទីជម្រកសម្រាប់អ្នកគ្មានផ្ទះសំបែង
- ពលរដ្ឋរដ្ឋ Massachusetts ដែលត្រូវបានទទួលឲ្យចូលមន្ទីរពេទ្យ ប៉ុន្តែបានស្លាប់មុនពេលពាក្យសុំកម្មវិធី MassHealth ត្រូវបានដាក់បញ្ចូលកម្មវិធី MassHealth មិនពិចារណាពាក្យសុំទាំងនេះឡើយ ហើយហេតុនេះ អ្នកជំងឺទាំងនេះនឹងស្ថិតនៅក្រោមរងសមត្ថកិច្ចនៃ FAP នេះ។
- អ្នកជំងឺជាពលរដ្ឋនៅរដ្ឋ Rhode Island ស្លាប់ ហើយក្រុមគ្រួសារអ្នកជំងឺមិនដាក់ពាក្យសុំកម្មវិធី Medicaid របស់រដ្ឋ Rhode Island ឡើយ
- អ្នកជំងឺត្រូវបានឲ្យចូលមន្ទីរពេទ្យក្នុងលក្ខណៈជាអ្នកបង់ថ្លៃដោយខ្លួនឯង តែបន្តក្រោយមកទៀតត្រូវបានយកទៅដាក់នៅក្រោមអាណាព្យាបាលភាពរបស់រដ្ឋក្នុងអំឡុងពេលនៃការទទួលបានឲ្យចូលរបស់ពួកគេ។ នៅក្នុងស្ថានភាពនេះ ស្ថាប័នកែប្រែបន្ទុកស្បៀង (ACI) រដ្ឋ Rhode Island នឹងបង់ថ្លៃជូនចាប់ពីកាលបរិច្ឆេទនៃការស្ថិតនៅក្រោមអាណាព្យាបាលភាព និងតទៅមុខ។ ទោះយ៉ាងណាក៏ដោយ តម្លៃដែលគិតយកដែលជាប់រហូតដល់ប្រាំមួយខែមុនកាលបរិច្ឆេទនៃការដាក់ឲ្យនៅក្រោមអាណាព្យាបាលភាពត្រូវបានរ៉ាប់រងនៅក្រោម FAP។

8. ចំណុចផ្សេងៗ៖

- អ្នកជំងឺមានធានារ៉ាប់រង – អ្នកជំងឺនៃកម្មវិធី Medicare រួមមានទាំងការលះបង់សិទ្ធិផលិតផលមនុស្សចាស់នៃចំនួនចូលរួមចែករំលែកបង់ថ្លៃសម្រាប់អ្នកទទួលបានអត្ថប្រយោជន៍កម្មវិធី Medicare ដែលមានការខ្វះខាតផ្នែកហិរញ្ញវត្ថុ៖

ការបញ្ចុះតម្លៃដែលត្រូវបានផ្តល់ជូនដល់អ្នកទទួលបានអត្ថប្រយោជន៍កម្មវិធី Medicare ជាទូទៅស្ថិតនៅក្នុងទម្រង់នៃការលះបង់ចោលទាំងអស់ ឬមួយផ្នែកនូវថ្លៃសហចំណាយ ឬថ្លៃចំណាយជាបន្ទុករបស់សាមីជននៃកម្មវិធី Medicare គឺថា ចំណែកនៃវិក្កយបត្រដែលអ្នកទទួលបានអត្ថប្រយោជន៍ជំពាក់។ ក្នុងខណៈដែលជាទូទៅហាមឃាត់ការលះបង់ចោលការចូលរួមចំណែកបង់ថ្លៃដែលធ្វើឡើងជាប្រចាំធម្មតាទៅលើការចេញវិក្កយបត្រគិតថ្លៃរបស់ "ក្រុមហ៊ុនធានារ៉ាប់រង" បែបនោះ និងអ្វីៗដូចគ្នាបែបនោះក៏ដោយ ក៏សភាបានទទួលស្គាល់ថាអ្នកទទួលបានអត្ថប្រយោជន៍មួយចំនួនប្រហែលនឹងមិនអាចមានលទ្ធភាពចំណាយលើធានារ៉ាប់រងដោយគ្មានកិច្ចខិតខំប្រឹងប្រែងដូចការរំលែកការចំណាយទាំងនេះបានឡើយ។

Lifespan ធ្វើការបើកលែងទៅលើការបោះបង់សិទ្ធិនៅលើមូលដ្ឋានតម្រូវការហិរញ្ញវត្ថុ។ ខណៈដែលការលះបង់សិទ្ធិអាចនឹងត្រូវបានផ្តល់ជូន លក្ខខណ្ឌទាំងបីដូចតទៅនៅតែជាការពិត៖

- i. ការលះបង់សិទ្ធិ គឺមិនមែនជាទម្លាប់ប្រចាំនោះឡើយ
- ii. ការលះបង់សិទ្ធិមិនត្រូវបានផ្តល់ជូនជាផ្នែកមួយនៃការផ្សាយពាណិជ្ជកម្ម ឬការទទួលស្នើសុំណាមួយនោះឡើយ
- iii. ការលះបង់សិទ្ធិអាចនឹងត្រូវបានធ្វើឡើងតែដោយសុទ្ធចិត្តតែប៉ុណ្ណោះដូចដែលបង្ហាញជាតិកតាងដោយការបំពេញពាក្យសុំ FAP ។

- មន្ទីរពេទ្យសម្ព័ន្ធសាខានឹងលើកលែងចោលការបង់ប្រាក់មួយផ្នែក ឬទាំងស្រុងសម្រាប់សេវាកម្មវេជ្ជសាស្ត្រសំខាន់ៗចាំបាច់ដែលត្រូវបាន ផ្តល់ជូនដល់អ្នកដាក់ពាក្យសុំដែលមានសិទ្ធិនឹងទទួល។
- PFA's/PFC's នៅមន្ទីរពេទ្យ Lifespan នឹងរក្សាកម្រៃនៃមូលនិធិពិការភាពដែលអាចនឹងមានដោយផ្អែកលើមូលដ្ឋានតម្រូវការ អ្នកជំងឺនីមួយៗ។
- ភាពមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុដែលលើសពីការបញ្ចុះតម្លៃដោយស្វ័យប្រវត្តិ គឺមានសម្រាប់អ្នកដាក់ពាក្យសុំដែលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់។
- អ្នកជំងឺដែលមានការធានារ៉ាប់រងដែលជ្រើសរើសមិនប្រើប្រាស់ **មិនមាន**លក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការបញ្ចុះតម្លៃឡើយ។

- **ដំណើរការបណ្តឹងឧទ្ធរណ៍៖** អ្នកជំងឺមានសិទ្ធិប្តឹងឧទ្ធរណ៍ចំពោះការបដិសេធទៅលើការដាក់ពាក្យសុំ FAP។ អ្នកជំងឺ/អ្នកធានា ត្រូវតែដាក់បញ្ជូនសំណើ ពួកគេជាលាយលក្ខណ៍អក្សរទាក់ទងនឹងមូលហេតុដែលអ្នកជំងឺ/អ្នកធានាចង់ប្តឹងឧទ្ធរណ៍ទៅនឹងការសម្រេចចិត្ត។ ពាក្យសុំដែលបំពេញចប់ និងឯកសារ គាំទ្រដោយមានសំណើសុំរបស់អ្នកជំងឺក្នុងការប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនឹងត្រូវបានបញ្ជូនទៅកាន់អ្នកគ្រប់គ្រង ឬនាយករបស់ PFAs/PFCs ។ អ្នកគ្រប់គ្រង /នាយកនឹងត្រួតពិនិត្យមើលឡើងវិញនូវលិខិតបណ្តឹងឧទ្ធរណ៍ ពាក្យសុំច្បាប់ដើម និងឯកសារគាំទ្រសម្រាប់ការគោរពទៅតាមគោល ការណ៍ណែនាំរបស់ Lifespan ។ ប្រសិនបើព័ត៌មានហិរញ្ញវត្ថុរបស់អ្នកជំងឺបានផ្លាស់ប្តូរពីការដាក់ពាក្យសុំច្បាប់ដើម នោះពាក្យសុំថ្មីនឹងត្រូវបានបំពេញ ជាមួយនឹងឯកសារគាំទ្រ។ អ្នកគ្រប់គ្រង/នាយកនឹងជម្រាបជូនដំណឹងអ្នកជំងឺអំពីការសម្រេចចិត្តរបស់ពួកគេក្នុងរង្វង់រយៈពេលដប់ថ្ងៃរាប់ចាប់ពីថ្ងៃទទួល បានលិខិតបណ្តឹងឧទ្ធរណ៍។ ប្រសិនបើបណ្តឹងឧទ្ធរណ៍ត្រូវបានបដិសេធ នោះអ្នកជំងឺ /អ្នកធានា អាចស្នើសុំបណ្តឹងឧទ្ធរណ៍លើកទីពីរទៅកាន់អនុប្រធាន ផ្នែកសេវាកម្មហិរញ្ញវត្ថុសម្រាប់អ្នកជំងឺបាន។ អ្នកជំងឺ /អ្នកធានានឹងត្រូវបានជម្រាបជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីសេចក្តីសម្រេចចិត្តរបស់អនុ ប្រធានក្នុងរង្វង់ដប់ថ្ងៃរាប់ចាប់ពីថ្ងៃទទួលបានលិខិតបណ្តឹងឧទ្ធរណ៍លើកទីពីរ។ ប្រសិនបើឯកសារបន្ថែមទៀតត្រូវបានតម្រូវទាមទារឲ្យមាននោះ អ្នកជំងឺ នឹងទទួលបានសេចក្តីសម្រេចអំពីបណ្តឹងឧទ្ធរណ៍ក្នុងរង្វង់ដប់ថ្ងៃបន្ទាប់ពីការទទួលបានឯកសារនោះ។

- **គោលនយោបាយចេញវិក្កយបត្រគិតថ្លៃ និងប្រមូលប្រាក់៖** ចំណាត់ការដែល Lifespan អាចនឹងប្រកាន់យកក្នុងហេតុការណ៍មិនមានការបង់ទូទាត់ប្រាក់ ត្រូវបានបកស្រាយរៀបរាប់នៅក្នុងគោលនយោបាយចេញវិក្កយបត្រគិតថ្លៃ និងគោលនយោបាយប្រមូលប្រាក់ដាច់ដោយឡែក។ ច្បាប់ចម្លងដោយ ឥតគិតថ្លៃគោលនយោបាយចេញវិក្កយបត្រគិតថ្លៃ និងប្រមូលប្រាក់អាចនឹងទទួលបានដោយស្នើសុំច្បាប់ចម្លងដែលគេធ្វើតាមប្រៃសណីយ៍ ពីការិយាល័យសេវាកម្មហិរញ្ញវត្ថុអ្នកជំងឺរបស់ Lifespan តាមរយៈលេខទូរស័ព្ទ (401) 444-6949។ ច្បាប់ចម្លងនៃគោលនយោបាយក៏មានផងដែរនៅ អាសយដ្ឋាន៖

<https://www.lifespan.org/sites/default/files/lifespan-files/documents/lifespan-main/pfs/Billing-Collection-eng.pdf>.

- **ការបកប្រែភាសា៖** Lifespan បកប្រែ FAP ទម្រង់បែបបទពាក្យសុំ FAP និងសេចក្តីសង្ខេបជាភាសាសាមញ្ញនៃ FAP របស់ខ្លួនទៅជាភាសាបឋមរបស់ ប្រជាជនដែលមានសមត្ថភាពភាសាអង់គ្លេសមានកម្រិតដែលផ្សំបានតិចជាង 5% ឬ 1,000 នាក់នៃប្រជាពលរដ្ឋនៃសហគមន៍ដែលត្រូវបានបម្រើដោយ ស្ថាប័នមន្ទីររបស់មន្ទីរពេទ្យ។ រាល់គ្រប់ព័ត៌មានទាំងអស់អាចរកបាននៅលើបណ្តាញអ៊ីនធឺណិតនៅអាសយដ្ឋាន <https://www.lifespan.org/financial-assistance> ឬនៅឯស្ថាប័នមន្ទីររបស់មន្ទីរពេទ្យ Lifespan ដែលត្រូវបានរាយនាមពីមុនមកនេះ។

សម្រាប់ជំនួយ ឬសំណួរបន្ថែមតទៅទៀត សូមចូលទៅកាន់ ឬហៅទូរស័ព្ទទៅផ្នែកសេវាកម្មហិរញ្ញវត្ថុអ្នកជំងឺរបស់ Lifespan តាមរយៈលេខ 401-444- 6966។ ប្រសិនបើអ្នកដល់ដោយវត្តមានផ្ទាល់ សូមចូលទៅកាន់ទីតាំងមន្ទីរស្ថាប័នរបស់មន្ទីរពេទ្យ Lifespan ដែលត្រូវបានរាយនាមខាងលើនៅរវាងម៉ោង 8:00 ព្រឹក-4:00 ល្ងាច ពីថ្ងៃចន្ទរហូតដល់ថ្ងៃសុក្រ។

FINANCIAL-AID CRITERIA

លក្ខណវិនិច្ឆ័យនៃជំនួយថវិកា — Cambodian

Rhode Island Hospital មានសេចក្តីរីករាយនិងការប្តេជ្ញាចិត្តរបស់យើងដើម្បីផ្តល់ការថែទាំក្នុងការមានគុណភាពដល់គ្រប់ជនទាំងឡាយណាដែលត្រូវការ។

Rhode Island Hospital ផ្តល់ជំនួយថវិកាដល់អ្នកជំងឺដែលគ្មានការធានារ៉ាប់រងសុខភាពហើយដែលប្រហែលមិនអាចមានលទ្ធភាពនឹងបង់ថ្លៃសំរាប់ការថែទាំនោះបាន។ Rhode Island Hospital ក៏មានផ្តល់ជូននូវការបញ្ចុះតម្លៃសំរាប់អ្នកជំងឺដែលគ្មានការធានារ៉ាប់រងដែលប្រហែលមានការលំបាកបង់ថ្លៃមន្ទីរពេទ្យដោយពេញលេញ។ ការបញ្ចុះតម្លៃនេះគឺអនុវត្តន៍សំរាប់តែសេវាទានដែលមានសារសំខាន់តែប៉ុណ្ណោះ។

ជំនួយសប្បុរសធម៌ពេញសំរាប់ការថែទាំ

យើងផ្តល់ការថែទាំតាមមន្ទីរពេទ្យដោយមិនយកតម្លៃសំរាប់គេហជនទាំងឡាយនៅរដ្ឋ Rhode Island ដែលគ្មានការធានារ៉ាប់រង ហើយប្រាក់ចំណូលតិចជាង :

ទំហំក្រុមគ្រួសារ	1	2	3	4	5	6	7	8	សមាជិកបន្ថែមម្នាក់ៗ:
កំរិតប្រាក់ចំណូលប្រចាំឆ្នាំ*	\$24,980	\$33,820	\$42,660	\$51,500	\$60,340	\$69,180	\$78,020	\$86,860	\$8,840

អ្នកសុំជំនួយដែលមានទ្រព្យធនកំរិត លើសពី \$9,400 សំរាប់ជាបុគ្គល ឬ

\$14,100 សំរាប់មួយគ្រួសារ ប្រហែលមិនមានគុណសម្បត្តិសំរាប់ការថែទាំដោយមិនមានយកតម្លៃឡើយ ប៉ុន្តែប្រហែលអាចមានគុណសម្បត្តិសំរាប់ការបញ្ចុះតម្លៃលើការថែទាំ។

ជំនួយសប្បុរសធម៌ភាគខ្លះសំរាប់ការថែទាំ

យើងក៏ផ្តល់ការបញ្ចុះតម្លៃលើការថែទាំតាមមន្ទីរពេទ្យសំរាប់គេហជនទាំងឡាយនៅរដ្ឋ Rhode Island ដែលគ្មានការធានារ៉ាប់រង ហើយប្រាក់ចំណូលចន្លោះពី:

ទំហំ	កំរិតក្រីក្រ			ទំហំគ្រួសារ															
គ្រួសារ	សហព័ន្ធ	ទាប	ខ្ពស់	1		2		3		4		5		6		7		8	
				O/P	I/P	O/P	I/P	O/P	I/P	O/P	I/P	O/P	I/P	O/P	I/P	O/P	I/P	O/P	I/P
1	12,490		24,980	Free	Free														
2	16,910	24,981	33,820	90%	80%	Free	Free												
3	21,330	33,821	42,660	82%	60%	90%	80%	Free	Free										
4	25,750	42,661	51,500	82%	40%	82%	60%	90%	80%	Free	Free								
5	30,170	51,501	60,340	82%	20%	82%	40%	82%	60%	90%	80%	Free	Free						
6	34,590	60,341	69,180	82%	DRG	82%	20%	82%	40%	82%	60%	90%	80%	Free	Free				
7	39,010	69,181	78,020	82%	DRG	82%	DRG	82%	20%	82%	40%	82%	60%	90%	80%	Free	Free		
8	43,430	78,021	86,860	82%	DRG	82%	DRG	82%	DRG	82%	20%	82%	40%	82%	60%	90%	80%	Free	Free
		86,861	95,700	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	20%	82%	40%	82%	60%	90%	80%
		95,701	104,540	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	20%	82%	40%	82%	60%
		104,541	113,380	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	20%	82%	40%
		113,381	122,220	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	20%
		122,221	131,060	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	DRG

អ្នកសុំជំនួយដែលមានទ្រព្យធនកំរិត លើសពី \$9,400 សំរាប់ជាបុគ្គល ឬ

\$14,100 សំរាប់មួយគ្រួសារ ប្រហែលមិនមានគុណសម្បត្តិការបញ្ចុះតម្លៃសំរាប់ការថែទាំ ប៉ុន្តែប្រហែលអាចមានគុណសម្បត្តិសំរាប់ការបញ្ចុះតម្លៃលើការថែទាំជាដាច់ខាត។

ដើម្បីស្វែងយល់ថាអ្នកមានគុណសម្បត្តិសំរាប់ជំនួយថវិកា សូមទាក់ទងមក អ្នកគាំទ្រផ្នែកថវិកាអ្នកជំងឺតាមទូរស័ព្ទលេខ 444-7850 ។

បើសិនជាលោកអ្នកត្រូវបានគេបដិសេធមិនជួយថវិកា លោកអ្នកអាចសុំធ្វើការតវ៉ានូវសេចក្តីសំរេចនោះ។ លោកអ្នកអាចស្នើសុំដំណើរការនោះពីអ្នកដែលទាក់ទងខាងលើ។

The Miriam Hospital មានសេចក្តីរីករាយនិងការប្តេជ្ញាចិត្តរបស់យើងដើម្បីផ្តល់ការថែទាំគ្រប់គ្រាន់ដល់អ្នកដែលមានគុណភាពដល់គ្រប់ជនទាំងឡាយណាដែលត្រូវការ។
The Miriam Hospital ផ្តល់ជំនួយថវិកាដល់អ្នកជំងឺដែលគ្មានការធានារ៉ាប់រងសុខភាពហើយដែលប្រហែលមិនអាចមានលទ្ធភាពនឹងបង់ថ្លៃសំរាប់ការថែទាំនោះបាន។ The Miriam Hospital ក៏មានផ្តល់ជូននូវការបញ្ចុះតម្លៃសំរាប់អ្នកជំងឺដែលគ្មានការធានារ៉ាប់រងដែលប្រហែលមានការលំបាកបង់ថ្លៃមន្ទីរពេទ្យដោយពេញលេញបាន។ ការព្យាបាលដោយឥតគិតថ្លៃ និងការបញ្ចុះតម្លៃនេះគឺអនុវត្តន៍សំរាប់តែសេវាធានាដែលមានសារៈសំខាន់តែប៉ុណ្ណោះ។

ជំនួយសប្បុរសធម៌ពេញសំរាប់ការថែទាំ

យើងផ្តល់ការថែទាំតាមមន្ទីរពេទ្យដោយមិនយកតម្លៃសំរាប់គេហជនទាំងឡាយនៅរដ្ឋ Rhode Island ដែលគ្មានការធានារ៉ាប់រង ហើយប្រាក់ចំណូលតិចជាង :

ទំហំក្រុមគ្រួសារ	1	2	3	4	5	6	7	8	សមាជិកបន្ថែមម្នាក់ៗ:
កំរិតប្រាក់ចំណូលប្រចាំឆ្នាំ*	\$24,980	\$33,820	\$42,660	\$51,500	\$60,340	\$69,180	\$78,020	\$86,860	\$8,840

អ្នកសុំជំនួយដែលមានទ្រព្យធនកំរិត លើសពី \$9,400 សំរាប់ជាបុគ្គល ឬ

\$14,100 សំរាប់មួយគ្រួសារ ប្រហែលមិនមានគុណសម្បត្តិសំរាប់ការថែទាំដោយមិនមានយកតម្លៃឡើយ ប៉ុន្តែប្រហែលអាចមានគុណសម្បត្តិសំរាប់ការបញ្ចុះតម្លៃលើការថែទាំ។

ជំនួយសប្បុរសធម៌ភាគខ្លះសំរាប់ការថែទាំ

យើងផ្តល់ការបញ្ចុះតម្លៃសំរាប់ការថែទាំតាមមន្ទីរពេទ្យសំរាប់គេហជនទាំងឡាយនៅរដ្ឋ Rhode Island ដែលគ្មានការធានារ៉ាប់រង ហើយប្រាក់ចំណូលចន្លោះពី:

ទំហំ	កំរិតក្រីក្រ			ទំហំគ្រួសារ															
គ្រួសារ	សហព័ន្ធ	ទាប	ខ្ពស់	1	2	3	4	5	6	7	8								
				O/P	I/P	O/P	I/P	O/P	I/P	O/P	I/P	O/P	I/P	O/P	I/P	O/P	I/P	O/P	I/P
1	12,490		24,980	Free	Free														
2	16,910	24,981	33,820	90%	80%	Free	Free												
3	21,330	33,821	42,660	82%	60%	90%	80%	Free	Free										
4	25,750	42,661	51,500	82%	40%	82%	60%	90%	80%	Free	Free								
5	30,170	51,501	60,340	82%	20%	82%	40%	82%	60%	90%	80%	Free	Free						
6	34,590	60,341	69,180	82%	DRG	82%	20%	82%	40%	82%	60%	90%	80%	Free	Free				
7	39,010	69,181	78,020	82%	DRG	82%	DRG	82%	20%	82%	40%	82%	60%	90%	80%	Free	Free		
8	43,430	78,021	86,860	82%	DRG	82%	DRG	82%	DRG	82%	20%	82%	40%	82%	60%	90%	80%	Free	Free
		86,861	95,700	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	20%	82%	40%	82%	60%	90%	80%
		95,701	104,540	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	20%	82%	40%	82%	60%
		104,541	113,380	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	20%	82%	40%
		113,381	122,220	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	20%
		122,221	131,060	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	DRG	82%	DRG

អ្នកសុំជំនួយដែលមានទ្រព្យធនកំរិត លើសពី \$9,400 សំរាប់ជាបុគ្គល ឬ

\$14,100 សំរាប់មួយគ្រួសារ ប្រហែលមិនមានគុណសម្បត្តិការបញ្ចុះតម្លៃសំរាប់ការថែទាំ ប៉ុន្តែប្រហែលអាចមានគុណសម្បត្តិសំរាប់ការបញ្ចុះតម្លៃតិចជាងគេវិញ។

ដើម្បីស្វែងយល់ថាតើអ្នកមានគុណសម្បត្តិសំរាប់ជំនួយថវិកា សូមទាក់ទងមក អ្នកគាំទ្រផ្នែកថវិកាអ្នកជំងឺតាមទូរស័ព្ទលេខ 793-2206 ។

បើសិនជាលោកអ្នកត្រូវបានគេបដិសេធមិនជួយថវិកា លោកអ្នកអាចសុំធ្វើការតវ៉ានូវសេចក្តីសំរេចនោះ។ លោកអ្នកអាចស្នើសុំដំណើរការតវ៉ានោះពីអ្នកដែលទាក់ទងខាងលើ។

លក្ខណវិនិច្ឆ័យនៃជំនួយថវិកា — Cambodian

Bradley Hospital មានសេចក្តីរីករាយនិងការប្តេជ្ញាចិត្តរបស់យើងដើម្បីផ្តល់ការថែទាំគ្រប់ជំនឿទាំងឡាយដល់អ្នកជំងឺ។
 Bradley Hospital ផ្តល់ជំនួយថវិកាដល់អ្នកជំងឺដែលគ្មានការធានារ៉ាប់រងសុខភាពហើយដែលប្រហែលមិនអាចមានលទ្ធភាពនឹងបង់ថ្លៃសំរាប់ការថែទាំនោះបាន។ Bradley Hospital ក៏មានផ្តល់ជូននូវការបញ្ចុះតម្លៃសំរាប់អ្នកជំងឺដែលគ្មានការធានារ៉ាប់រងដែលប្រហែលមានការលំបាកបង់ថ្លៃមន្ទីរពេទ្យដោយពេញលេញបាន។ ការព្យាបាលដោយឥតគិតថ្លៃ និងការបញ្ចុះតម្លៃនេះគឺអនុវត្តសំរាប់តែសេវាធានាដែលមានសារៈសំខាន់តែប៉ុណ្ណោះ។

ជំនួយសប្បុរសធម៌ពេញលេញសំរាប់ការថែទាំ

យើងផ្តល់ការថែទាំតាមមន្ទីរពេទ្យដោយមិនយកតម្លៃសំរាប់គេហជនទាំងឡាយនៅរដ្ឋ Rhode Island ដែលគ្មានការធានារ៉ាប់រង ហើយប្រាក់ចំណូលតិចជាង :

ទំហំក្រុមគ្រួសារ	1	2	3	4	5	6	7	8	សមាជិកបន្ថែមម្នាក់ៗ:
កំរិតប្រាក់ចំណូលប្រចាំឆ្នាំ*	\$24,980	\$33,820	\$42,660	\$51,500	\$60,340	\$69,180	\$78,020	\$86,860	\$8,840

អ្នកសុំជំនួយដែលមានទ្រព្យធនកំរិត លើសពី \$9,400 សំរាប់ជាបុគ្គល ឬ

\$14,100 សំរាប់មួយគ្រួសារ ប្រហែលមិនមានគុណសម្បត្តិសំរាប់ការថែទាំដោយមិនមានយកតម្លៃឡើយ ប៉ុន្តែប្រហែលអាចមានគុណសម្បត្តិសំរាប់ការបញ្ចុះតម្លៃលើការថែទាំ។

ជំនួយសប្បុរសធម៌ភាគខ្លះសំរាប់ការថែទាំ

យើងក៏ផ្តល់ការបញ្ចុះតម្លៃការថែទាំតាមមន្ទីរពេទ្យសំរាប់គេហជនទាំងឡាយនៅរដ្ឋ Rhode Island ដែលគ្មានការធានារ៉ាប់រង ហើយប្រាក់ចំណូលចន្លោះពី:

ទំហំក្រុមគ្រួសារ	កំរិតក្រីក្រ	ទាប	ខ្ពស់	1	2	3	4	5	6	7	8
1	12,490		24,980	Free							
2	16,910	24,981	33,820	90%	Free						
3	21,330	33,821	42,660	75%	90%	Free					
4	25,750	42,661	51,500	60%	75%	90%	Free				
5	30,170	51,501	60,340	56%	60%	75%	90%	Free			
6	34,590	60,341	69,180	56%	56%	60%	75%	90%	Free		
7	39,010	69,181	78,020	56%	56%	56%	60%	75%	90%	Free	
8	43,430	78,021	86,860	56%	56%	56%	56%	60%	75%	90%	Free
		86,861	95,700	56%	56%	56%	56%	56%	60%	75%	90%
		95,701	104,540	56%	56%	56%	56%	56%	56%	60%	75%
		104,541	113,380	56%	56%	56%	56%	56%	56%	56%	60%
		113,381	122,220	56%	56%	56%	56%	56%	56%	56%	56%
		122,221	131,060	56%	56%	56%	56%	56%	56%	56%	56%

អ្នកសុំជំនួយដែលមានទ្រព្យធនកំរិត លើសពី \$9,400 សំរាប់ជាបុគ្គល ឬ

\$14,100 សំរាប់មួយគ្រួសារ ប្រហែលមិនមានគុណសម្បត្តិការបញ្ចុះតម្លៃខ្ពស់សំរាប់ការថែទាំ ប៉ុន្តែប្រហែលអាចមានគុណសម្បត្តិសំរាប់ការបញ្ចុះតម្លៃតិចជាងគេវិញ។

ដើម្បីស្វែងយល់ថា តើអ្នកមានគុណសម្បត្តិសំរាប់ជំនួយថវិកា សូមទាក់ទងមក អ្នកគាំទ្រផ្នែកថវិកាអ្នកជំងឺតាមទូរស័ព្ទលេខ 444-6526 ។

បើសិនជាលោកអ្នកត្រូវបានគេបដិសេធមិនជួយថវិកា លោកអ្នកអាចសុំធ្វើការតវ៉ានូវសេចក្តីសំរេចនោះ។ លោកអ្នកអាចស្នើសុំដំណើរការតវ៉ានោះពីអ្នកដែលទាក់ទងខាងលើ។

FINANCIAL-AID CRITERIA

លក្ខណវិនិច្ឆ័យនៃជំនួយថវិកា — Cambodian

Newport Hospital មានសេចក្តីរីករាយនិងការប្តេជ្ញាចិត្តរបស់យើងដើម្បីផ្តល់ការថែទាំក្នុងតំបន់មានគុណភាពដល់គ្រប់ជនទាំងឡាយណាដែលត្រូវការ។
 Newport Hospital ផ្តល់ជំនួយថវិកាដល់អ្នកជំងឺដែលគ្មានការធានារ៉ាប់រងសុខភាព ហើយដែលប្រហែលមិនអាចមានលទ្ធភាពនឹងបង់ថ្លៃសំរាប់ការថែទាំនោះបាន។ Newport Hospital ក៏មានផ្តល់ជូននូវការបញ្ចុះតម្លៃសំរាប់អ្នកជំងឺដែលគ្មានការធានារ៉ាប់រងដែលប្រហែលមានការលំបាកបង់ថ្លៃមន្ទីរពេទ្យដោយពេញលេញបាន។ ការព្យាបាលដោយឥតគិតថ្លៃ និងការបញ្ចុះតម្លៃនេះគឺអនុវត្តន៍សំរាប់តែសេវានានាដែលមានសារៈសំខាន់តែប៉ុណ្ណោះ។

ជំនួយសប្បុរសធម៌ពេញសំរាប់ការថែទាំ

យើងផ្តល់ការថែទាំតាមមន្ទីរពេទ្យដោយមិនយកតម្លៃសំរាប់គេហជនទាំងឡាយនៅរដ្ឋ Rhode Island ដែលគ្មានការធានារ៉ាប់រង ហើយប្រាក់ចំណូលតិចជាង៖

ទំហំក្រុមគ្រួសារ	1	2	3	4	5	6	7	8	សមាជិកបន្ថែមម្នាក់ៗ៖
កំរិតប្រាក់ចំណូលប្រចាំឆ្នាំ *	\$24,980	\$33,820	\$42,660	\$51,500	\$60,340	\$69,180	\$78,020	\$86,860	\$8,840

អ្នកសុំជំនួយដែលមានទ្រព្យធនកំរិត លើសពី \$9,400 សំរាប់ជាបុគ្គល ឬ

\$14,100 សំរាប់មួយគ្រួសារ ប្រហែលមិនមានគុណសម្បត្តិសំរាប់ការថែទាំដោយមិនមានយកតម្លៃឡើយ ប៉ុន្តែប្រហែលអាចមានគុណសម្បត្តិសំរាប់ការបញ្ចុះតម្លៃលើការថែទាំ។

ជំនួយសប្បុរសធម៌ភាគខ្លះសំរាប់ការថែទាំ

យើងផ្តល់ការបញ្ចុះតម្លៃការថែទាំតាមមន្ទីរពេទ្យសំរាប់គេហជនទាំងឡាយនៅរដ្ឋ Rhode Island ដែលគ្មានការធានារ៉ាប់រង ហើយប្រាក់ចំណូលចន្លោះពី៖

ទំហំ	កំរិតក្រីក្រ			ទំហំគ្រួសារ															
គ្រួសារ	សហព័ន្ធ	ទាប	ខ្ពស់	1	2	3	4	5	6	7	8								
				O/P	I/P	O/P	I/P	O/P	I/P	O/P	I/P	O/P	I/P	O/P	I/P	O/P	I/P	O/P	I/P
1	12,490		24,980	Grátis	Grátis														
2	16,910	24,981	33,820	90%	80%	Grátis	Grátis												
3	21,330	33,821	42,660	83%	60%	90%	80%	Grátis	Grátis										
4	25,750	42,661	51,500	83%	40%	83%	60%	90%	80%	Grátis	Grátis								
5	30,170	51,501	60,340	83%	20%	83%	40%	83%	60%	90%	80%	Grátis	Grátis						
6	34,590	60,341	69,180	83%	DRG	83%	20%	83%	40%	83%	60%	90%	80%	Grátis	Grátis				
7	39,010	69,181	78,020	83%	DRG	83%	DRG	83%	20%	83%	40%	83%	60%	90%	80%	Grátis	Grátis		
8	43,430	78,021	86,860	83%	DRG	83%	DRG	83%	DRG	83%	20%	83%	40%	83%	60%	90%	80%	Grátis	Grátis
		86,861	95,700	83%	DRG	83%	DRG	83%	DRG	83%	DRG	83%	20%	83%	40%	83%	60%	90%	80%
		95,701	104,540	83%	DRG	83%	DRG	83%	DRG	83%	DRG	83%	DRG	83%	20%	83%	40%	83%	60%
		104,541	113,380	83%	DRG	83%	DRG	83%	DRG	83%	DRG	83%	DRG	83%	DRG	83%	20%	83%	40%
		113,381	122,220	83%	DRG	83%	DRG	83%	DRG	83%	DRG	83%	DRG	83%	DRG	83%	DRG	83%	20%
		122,221	131,060	83%	DRG	83%	DRG	83%	DRG	83%	DRG	83%	DRG	83%	DRG	83%	DRG	83%	DRG

អ្នកសុំជំនួយដែលមានទ្រព្យធនកំរិត លើសពី \$9,400 សំរាប់ជាបុគ្គល ឬ

\$14,100 សំរាប់មួយគ្រួសារ ប្រហែលមិនមានគុណសម្បត្តិការបញ្ចុះតម្លៃខ្ពស់សំរាប់ការថែទាំ ប៉ុន្តែប្រហែលអាចមានគុណសម្បត្តិសំរាប់ការបញ្ចុះតម្លៃតិចជាងគេវិញ។

ដើម្បីស្វែងយល់ថាអ្នកមានគុណសម្បត្តិសំរាប់ជំនួយថវិកា សូមទាក់ទងមក អ្នកគាំទ្រផ្នែកថវិកាអ្នកជំងឺតាមទូរស័ព្ទលេខ 864-6400 ។

បើសិនជាលោកអ្នកត្រូវបានគេបដិសេធមិនជួយថវិកា លោកអ្នកអាចសុំធ្វើការតវ៉ានូវសេចក្តីសំរេចនោះ។ លោកអ្នកអាចស្នើសុំដំណើរតវ៉ានោះពីអ្នកដែលទាក់ទងខាងលើ។

Gateway Healthcare Inc. មានសេចក្តីរីករាយនិងការប្តេជ្ញាចិត្តរបស់យើងដើម្បីផ្តល់ការថែរក្សាដ៏មានគុណភាពដល់គ្រប់ជនទាំងឡាយណាដែលត្រូវការ។
 Gateway Healthcare Inc. ផ្តល់ជំនួយថវិកាដល់អ្នកជំងឺដែលគ្មានការធានារ៉ាប់រងសុខភាពហើយដែលប្រហែលមិនអាចមានលទ្ធភាពនឹងបង់ថ្លៃសំរាប់ការថែទាំនោះបាន។ Gateway Healthcare Inc. ក៏មានផ្តល់ជូននូវការបញ្ចុះតម្លៃសំរាប់អ្នកជំងឺដែលគ្មានការធានារ៉ាប់រងដែលប្រហែលមានការលំបាកបង់ថ្លៃមន្ទីរពេទ្យដោយពេញលេញ។ ការព្យាបាលដោយឥតគិតថ្លៃ និងការបញ្ចុះតម្លៃនេះគឺអនុវត្តសំរាប់តែសេវានានាដែលមានសារៈសំខាន់តែប៉ុណ្ណោះ។

ជំនួយសប្បុរសធម៌ពេញលេញសំរាប់ការថែទាំ

យើងផ្តល់ការថែទាំតាមមន្ទីរពេទ្យដោយមិនយកតម្លៃសំរាប់គេហជនទាំងឡាយនៅរដ្ឋ Rhode Island ដែលគ្មានការធានារ៉ាប់រង ហើយប្រាក់ចំណូលតិចជាង៖

ទំហំក្រុមគ្រួសារ	1	2	3	4	5	6	7	8	សមាជិកបន្ថែមម្នាក់ៗ៖
កំរិតប្រាក់ចំណូលប្រចាំឆ្នាំ*	\$24,980	\$33,820	\$42,660	\$51,500	\$60,340	\$69,180	\$78,020	\$86,860	\$8,840

អ្នកសុំជំនួយដែលមានទ្រព្យធនកំរិត លើសពី \$9,400 សំរាប់ជាបុគ្គល ឬ

\$14,100 សំរាប់មួយគ្រួសារ ប្រហែលមិនមានគុណសម្បត្តិសំរាប់ការថែទាំដោយមិនមានយកកម្រៃឡើយ ប៉ុន្តែប្រហែលអាចមានគុណសម្បត្តិសំរាប់ការបញ្ចុះតម្លៃលើការថែទាំ។

ជំនួយសប្បុរសធម៌ភាគខ្លះសំរាប់ការថែទាំ

យើងក៏ផ្តល់ការបញ្ចុះតម្លៃការថែទាំតាមមន្ទីរពេទ្យសំរាប់គេហជនទាំងឡាយនៅរដ្ឋ Rhode Island ដែលគ្មានការធានារ៉ាប់រង ហើយប្រាក់ចំណូលចន្លោះពី៖

ទំហំ	កំរិតក្រីក្រ			ទំហំគ្រួសារ							
គ្រួសារ	សហព័ន្ធ	ទាប	ខ្ពស់	1	2	3	4	5	6	7	8
1	12,490		24,980	Free							
2	16,910	24,981	33,820	90%	Free						
3	21,330	33,821	42,660	75%	90%	Free					
4	25,750	42,661	51,500	60%	75%	90%	Free				
5	30,170	51,501	60,340	56%	60%	75%	90%	Free			
6	34,590	60,341	69,180	56%	56%	60%	75%	90%	Free		
7	39,010	69,181	78,020	56%	56%	56%	60%	75%	90%	Free	
8	43,430	78,021	86,860	56%	56%	56%	56%	60%	75%	90%	Free
		86,861	95,700	56%	56%	56%	56%	56%	60%	75%	90%
		95,701	104,540	56%	56%	56%	56%	56%	56%	60%	75%
		104,541	113,380	56%	56%	56%	56%	56%	56%	56%	60%
		113,381	122,220	56%	56%	56%	56%	56%	56%	56%	56%
		122,221	131,060	56%	56%	56%	56%	56%	56%	56%	56%

អ្នកសុំជំនួយដែលមានទ្រព្យធនកំរិត លើសពី \$9,400 សំរាប់ជាបុគ្គល ឬ

\$14,100 សំរាប់មួយគ្រួសារ ប្រហែលមិនមានគុណសម្បត្តិការបញ្ចុះតម្លៃខ្ពស់សំរាប់ការថែទាំ ប៉ុន្តែប្រហែលអាចមានគុណសម្បត្តិសំរាប់ការបញ្ចុះតម្លៃតិចជាងគេវិញ។

ដើម្បីស្វែងយល់ថា តើអ្នកមានគុណសម្បត្តិសំរាប់ជំនួយថវិកា សូមទាក់ទងមក អ្នកគាំទ្រផ្នែកថវិកាអ្នកជំងឺតាមទូរស័ព្ទលេខ 444-6526 ។

បើសិនជាលោកអ្នកត្រូវបានគេបដិសេធមិនជួយថវិកា លោកអ្នកអាចសុំធ្វើការតវ៉ានូវសេចក្តីសំរេចនោះ។ លោកអ្នកអាចស្នើសុំដំណើរការតវ៉ានោះពីអ្នកដែលទាក់ទងខាងលើ។

Lifespan Physician Group មានសេចក្តីរីករាយនិងការប្តេជ្ញាចិត្តរបស់យើងដើម្បីផ្តល់ការថែទាំគ្រប់ជំនាន់ទាំងឡាយណាដែលត្រូវការ។
Lifespan Physician Group ផ្តល់ជំនួយថវិកាដល់អ្នកជំងឺដែលគ្មានការធានារ៉ាប់រងសុខភាពហើយដែលប្រហែលមិនអាចមានលទ្ធភាពនឹងបង់ថ្លៃសំរាប់ការថែទាំនោះបាន។ Lifespan Physician Group ក៏មានផ្តល់ជូននូវការបញ្ចុះតម្លៃសំរាប់អ្នកជំងឺដែលគ្មានការធានារ៉ាប់រងដែលប្រហែលមានការលំបាកបង់ថ្លៃពេញបាន។ ការព្យាបាលដោយឥតគិតថ្លៃ និងការបញ្ចុះតម្លៃនេះគឺអនុវត្តន៍ចំពោះសេវានានាដែលមានសារសំខាន់សំរាប់តែ Lifespan Physician Group ប៉ុណ្ណោះ។

ជំនួយសប្បុរសធម៌ពេញសំរាប់ការថែទាំ

យើងផ្តល់ការថែទាំដែលមានសារសំខាន់ដោយមិនយកតម្លៃសំរាប់គេហជនទាំងឡាយនៅរដ្ឋ Rhode Island ដែលគ្មានការធានារ៉ាប់រង ហើយប្រាក់ចំណូលតិចជាង :

ទំហំក្រុមគ្រួសារ	1	2	3	4	5	6	7	8	សមាជិកបន្ថែមម្នាក់ៗ:
កំរិតប្រាក់ចំណូលប្រចាំឆ្នាំ*	\$24,980	\$33,820	\$42,660	\$51,500	\$60,340	\$69,180	\$78,020	\$86,860	\$8,840

អ្នកសុំជំនួយដែលមានទ្រព្យធនតិចលើសពី \$9,400 សំរាប់ជាបុគ្គល ឬ

\$14,100 សំរាប់មួយគ្រួសារ ប្រហែលមិនមានគុណសម្បត្តិសំរាប់ការថែទាំដោយមិនមានយកតម្លៃឡើយ ប៉ុន្តែប្រហែលអាចមានគុណសម្បត្តិសំរាប់ការបញ្ចុះតម្លៃលើការថែទាំ។

ជំនួយសប្បុរសធម៌ភាគខ្លះសំរាប់ការថែទាំ

យើងផ្តល់ការបញ្ចុះតម្លៃសំរាប់ការថែទាំដែលមានសារសំខាន់សំរាប់គេហជនទាំងឡាយនៅរដ្ឋ Rhode Island ដែលគ្មានការធានារ៉ាប់រង ហើយប្រាក់ចំណូលចន្លោះពី:

ទំហំក្រុមគ្រួសារ	កំរិតក្រីក្រ	ទាប	ខ្ពស់	1	2	3	4	5	6	7	8
1	12,490		24,980	Free							
2	16,910	24,981	33,820	90%	Free						
3	21,330	33,821	42,660	75%	90%	Free					
4	25,750	42,661	51,500	69%	75%	90%	Free				
5	30,170	51,501	60,340	69%	69%	75%	90%	Free			
6	34,590	60,341	69,180	69%	69%	69%	75%	90%	Free		
7	39,010	69,181	78,020	69%	69%	69%	69%	75%	90%	Free	
8	43,430	78,021	86,860	69%	69%	69%	69%	69%	69%	90%	Free
		86,861	95,700	69%	69%	69%	69%	69%	69%	75%	90%
		95,701	104,540	69%	69%	69%	69%	69%	69%	69%	75%
		104,541	113,380	69%	69%	69%	69%	69%	69%	69%	69%
		113,381	122,220	69%	69%	69%	69%	69%	69%	69%	69%
		122,221	131,060	69%	69%	69%	69%	69%	69%	69%	69%

អ្នកសុំជំនួយដែលមានទ្រព្យធនតិចលើសពី \$9,400 សំរាប់ជាបុគ្គល ឬ

\$14,100 សំរាប់មួយគ្រួសារ ប្រហែលមិនមានគុណសម្បត្តិការបញ្ចុះតម្លៃសំរាប់ការថែទាំ ប៉ុន្តែប្រហែលអាចមានគុណសម្បត្តិសំរាប់ការបញ្ចុះតម្លៃតិចជាងគេវិញ។

ដើម្បីស្វែងយល់ថាតើអ្នកមានគុណសម្បត្តិសំរាប់ជំនួយថវិកា សូមទាក់ទងមក អ្នកគាំទ្រផ្នែកថវិកាអ្នកជំងឺតាមទូរស័ព្ទលេខ 444-7850 ។

បើសិនជាលោកអ្នកត្រូវបានគេបដិសេធមិនជួយថវិកា លោកអ្នកអាចសុំធ្វើការតវ៉ានូវសេចក្តីសំរេចនោះ។ លោកអ្នកអាចស្នើសុំដំណើរការនោះពីអ្នកដែលទាក់ទងខាងលើ។

**គោលនយោបាយជំនួយហិរញ្ញវត្ថុរបស់ Lifespan
បញ្ជីរាយនាមនៃអ្នកផ្តល់សេវាកម្មដែលត្រូវបានរ៉ាប់រង/មិនត្រូវបានរ៉ាប់រង**

បទបញ្ញត្តិគតិភាព ផ្នែក 1.504(r)-4(b)(1)(iii)(F) និយាយបញ្ជាក់អ្នកផ្តល់សេវាកម្មមួយណាដែលការងារថែទាំសង្គ្រោះ បន្ទាន់ និងការថែទាំដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រដែលត្រូវបានផ្តល់ជូននៅក្នុងស្ថាប័នមន្ទីរពេទ្យត្រូវបានរ៉ាប់រងដោយ គោលនយោបាយជំនួយហិរញ្ញវត្ថុរបស់ Lifespan។

សូមចុចលើតំណភ្ជាប់ខាងក្រោមដែលភ្ជាប់ជាមួយក្រុមគ្រូពេទ្យដែលផ្តល់ការថែទាំសង្គ្រោះបន្ទាន់ ឬការថែទាំដែលចាំបាច់ ផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ Lifespan ដើម្បីឃើញបញ្ជីពេញលេញនៃអ្នកផ្តល់សេវាកម្មវេជ្ជសាស្ត្រដែលត្រូវបានជួលឱ្យធ្វើការ នៅក្នុងការប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រនោះ។ ការរាយនាមជាបញ្ជីត្រូវបានធ្វើបច្ចុប្បន្នភាពរៀងរាល់ត្រីមាស។ ប្រសិនបើអ្នកផ្តល់ សេវាកម្មវេជ្ជសាស្ត្រមិនត្រូវបានរាយនាមជាបញ្ជី ឬត្រូវការព័ត៌មានបន្ថែមទៀត សូមទាក់ទងសេវាកម្មហិរញ្ញវត្ថុអ្នកជំងឺ របស់ Lifespan តាមលេខ (401) 444-6966។

បញ្ជីនេះក៏អាចរកបានផងដែរនៅការិយាល័យអ្នកស្វិតស្វាងអ្នកជំងឺនៅមន្ទីរពេទ្យ Lifespan នីមួយៗ នៅក្នុងបន្ទប់សង្គ្រោះ បន្ទាន់ នៅតំបន់ទទួលទូលពេទ្យ ឬបុគ្គលិកជំនួយហិរញ្ញវត្ថុអ្នកជំងឺរបស់ Lifespan។

អ្នកផ្តល់សេវាកម្មវេជ្ជសាស្ត្រដែលត្រូវបានរ៉ាប់រងនៅក្រោមគោលនយោបាយជំនួយហិរញ្ញវត្ថុរបស់ Lifespan

- មន្ទីរពេទ្យ Emma Pendleton Bradley Hospital - <https://www.bradleyhospital.org>
- សាជីវកម្ម Lifespan Physician Group, Inc. - <https://www.lifespan.org/centers-services/lifespan-physician-group>
- មន្ទីរពេទ្យ Newport - <https://www.newporthospital.org>
- មន្ទីរពេទ្យ Rhode Island - <https://www.rhodeislandhospital.org>
- ផ្នែករូបភាពវេជ្ជសាស្ត្រ Rhode Island - <http://www.rimirad.com>
- មន្ទីរពេទ្យ The Miriam - <https://www.miriamhospital.org>
- University Emergency Medicine Foundation Inc.- <https://brownem.org>
- University Orthopedics, Inc. - <http://universityorthopedics.com>
- Gateway Healthcare, Inc. - <https://www.gatewayhealth.org>

អ្នកផ្តល់សេវាកម្មវេជ្ជសាស្ត្រដែលមិនត្រូវបានរ៉ាប់រងនៅក្រោមគោលនយោបាយជំនួយហិរញ្ញវត្ថុរបស់ Lifespan

- Brown Dermatology- <http://brownderm.org>
- Brown Medicine- <http://www.umfmed.org/3/>
- Brown Urology- <http://www.urologyri.com>
- Brown Neurology- <https://theneurologyfoundation.org>
- University Cardiovascular Surgical Associates, Inc.- <https://www.lifespan.org/find-a-doctor#q=card&specialties=Cardiothoracic+Surgery>
- University Orthopedics, Inc.- (Adult patients only)- <http://universityorthopedics.com>
- University Otolaryngology- <http://univoto.net>
- University Surgical Associates Inc.- <http://usasurg.org>

សូមសន្មតាពិភាក្សាជានិច្ចជាមួយគ្រូពេទ្យអ្នក ឬបុគ្គលិកការិយាល័យពួកគេទាក់ទងនឹងថ្លៃឈ្នួលពួកគេ។

ធ្វើបច្ចុប្បន្នភាពក្រោយ៖ ថ្ងៃទី 1 ខែតុលា ឆ្នាំ 2019